



**MARITIME**  
SPECIALIZED BANK PLC.



**របាយការណ៍ប្រចាំឆ្នាំ  
២០១៩**

## **មាតិកា**

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	១
យើងជានរណា?	៤
ផលិតផល និងសេវាកម្មរបស់ធនាគារ	៥
ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង	៧
សមិទ្ធផលរបស់ធនាគារម៉ារីថាម សម្រាប់ឆ្នាំ ២០១៩	៨
ការបន្តពង្រឹងឱ្យកាន់តែប្រសើរ	១០
រចនាសម្ព័ន្ធជនាគារឯកទេស ម៉ារីថាម ម.ក	១៤
ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	១៥
របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករឯករាជ្យធនាគារឯកទេស ម៉ារីថាម ម.ក	១៨
ការចូលរួមចំណែកជួយសង្គម	៥៧





# ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



## ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៩

នៅក្នុងរយៈពេល ៥ ឆ្នាំនេះ កម្ពុជាបានសម្រេចនូវកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រាខ្ពស់ជាបន្តបន្ទាប់ គឺ អត្រា ៧,៥% នៅឆ្នាំ២០១៨ និងអត្រាវាស់វែងជាក់លាក់ ៧% នៅឆ្នាំ២០១៩ ផ្អែកលើរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ដែលបានចុះផ្សាយនៅខែ វិច្ឆិកា ២០១៩។

សមិទ្ធផលសេដ្ឋកិច្ចកម្ពុជាខ្ពស់គួរឱ្យកត់សម្គាល់នេះ បានមកពីកំណើននៃការនាំចេញ និងតម្រូវការទីផ្សារអន្តរជាតិទៅលើ វិស័យចម្បងៗដូចខាងក្រោម៖

- ១- វិស័យកាត់ដេរសំលៀកបំពាក់
- ២- វិស័យអចលនទ្រព្យ និងសំណង់
- ៣- វិស័យទេសចរណ៍
- ៤- វិស័យកសិកម្ម

ដោយផ្អែកលើរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ឆ្នាំ ២០១៩ និងទស្សនវិស័យឆ្នាំ ២០២០ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបរបស់កម្ពុជាទទួលបានទឹកប្រាក់ ៣.៥៨៨ លានដុល្លារអាមេរិកដែលកើនឡើងចំនួន ១១,៧% ពីចំនួន ៣.២១២ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។ នៅក្នុងទិន្នន័យនេះ វិស័យហិរញ្ញវត្ថុទទួលបានលំហូរទឹកប្រាក់ ២.៣៨៥ លានដុល្លារអាមេរិក និងវិស័យមិនមែនហិរញ្ញវត្ថុចំនួន



១.២០៣ លានដុល្លារអាមេរិក។ ចំនួន ៤៣% នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០១៨ បានមកពីប្រទេសចិន ១១% ពីប្រទេសកូរ៉េខាងត្បូង ៧% ពីប្រទេសវៀតណាម ៦% ពីប្រទេសសង្ហមបុរី ៦% ពីប្រទេសជប៉ុននិងភាគរយដែលសល់ពីនេះបានមកពីប្រទេសផ្សេងៗយោងតាមរបាយការណ៍សេដ្ឋកិច្ចដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ខណៈពេលនេះកម្ពុជាទទួលកំណើនលំហូរទុនវិនិយោគផ្ទាល់ពីបរទេសតិចដោយសារកត្តាអាជីវកម្មជុំវិញខ្លួន និងកត្តាច្បាប់វិនិយោគផ្សេងៗ។

**ធុរកិច្ចដែលយើងផ្ដោតសំខាន់**

ធនាគារគឺជាក្រុមហ៊ុនមួយនៃក្រុមហ៊ុន ម៉ារីថាម គ្រុប ដែលជាក្រុមហ៊ុនសកម្ម និងធ្វើពិពិធកម្មវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ថាមពល ធនាគារ និងហិរញ្ញវត្ថុ សណ្ឋាគារ និងរមណីយដ្ឋាន អប់រំ ជំនួញ កសិកម្ម និងវិស័យអភិវឌ្ឍន៍ដីធ្លី និងអចលនទ្រព្យ។

ថ្មីៗនេះក្រុមហ៊ុនម៉ារីថាមគ្រុបបានសម្ដេចការសាងសង់សំណង់អគារពាណិជ្ជកម្មម៉ារីថាមក្នុងគម្រោងវិនិយោគសរុបប្រមាណ ៤៥ លាន ដុល្លារអាមេរិក ដែលមាន ២៦ ជាន់ ជាប្រភេទអគារការិយាល័យ មានទីតាំង នៅលើមហាវិថីសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគារពាណិជ្ជកម្មនេះ នឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារនៅពេលការសាងសង់ត្រូវបានបញ្ចប់រួចរាល់។

ធុរកិច្ចគោលរបស់ធនាគារយើងគឺផ្ដោតសំខាន់លើទីផ្សារកម្ចីលក្ខណៈរាយដោយផ្តល់ជូនកម្ចីសម្រាប់អាជីវកម្មជួនសហគ្រាសធុនតូច និងមធ្យម (SME) កម្ចីសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ចីសម្រាប់ទិញផ្ទះ កម្ចីសម្រាប់ទិញរថយន្តកម្ចីផ្ទាល់ខ្លួននិងកម្ចីខ្នាតតូច(Micro)ជាដើម។ ធនាគារយើងកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើមពង្រីកសាខារបស់ខ្លួនហើយធនាគារយើងក៏មានគម្រោងពង្រីកទីផ្សារលក្ខណៈទ្រង់ទ្រាយធំដោយយើងនឹងផ្តល់សេវាហិរញ្ញវត្ថុលើកម្ចីច្រើនឡើងៗ ដែលនាំឱ្យយើងអាចពង្រីកខ្លួននៅក្នុងទីផ្សារពាណិជ្ជកម្ម និងជាធនាគារដែលយល់ពីតម្រូវការអតិថិជន និងផ្តល់ប្រយោជន៍ច្រើនឡើងៗដល់អតិថិជន។

ទន្ទឹមនឹងនេះដែរធនាគារយើងកំពុងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារយើងមានប្រសិទ្ធភាពខ្ពស់និងអាចផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ គោលបំណងដ៏ធំបំផុតរបស់ធនាគារគឺធ្វើការប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជបែបឌីជីថលជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech)ទំនើបដែលចំណាយរាប់លានដុល្លារដើម្បីទ្រទ្រង់លើអាជីវកម្មធនាគារឌីជីថលនេះ ហើយនៅទីបំផុតធនាគារយើងក្លាយខ្លួនជាអ្នកផ្តល់សេវាកម្មធនាគារឌីជីថល ដែលឈានមុខគេនៅកម្ពុជានាពេល ៣ ទៅ ៥ ឆ្នាំខាងមុខនេះ។

**សេចក្ដីថ្លែងអំណរគុណ**

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមលើកយកឱកាសដ៏ល្អនេះដើម្បីថ្លែងអំណរគុណ ដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បុគ្គលិកធនាគារម៉ារីថាម និងបុគ្គលិកនៅធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការណែនាំ ជួយជ្រោមជ្រែង និងផ្តល់ការប្រឹក្សាយោបល់ល្អៗ។



បន្ថែមពីនេះទៅទៀត ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលនៅតែបន្តជឿទុកចិត្ត និងគាំទ្រក្នុងអំឡុងពេលនេះ។

ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រង និងបុគ្គលិកធនាគារទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ដើម្បីការងារ។  
សូមអរគុណ!



ឧកញ៉ា ហេង សិទ្ធី  
ប្រធានក្រុមប្រឹក្សាភិបាល



### យើងជានរណា?



ធនាគារឯកទេស ម៉ារីថាម ម.ក (តទៅហៅថា ធនាគារ ម៉ារីថាម) ជា ធនាគារឯកទេសដែលបានចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ហើយ ១០០% នៃម្ចាស់ភាគហ៊ុន ជាជនជាតិខ្មែរ។

ធនាគារម៉ារីថាម មានលេខចុះបញ្ជី ពាណិជ្ជកម្មលេខ ០០០៤០៩៣ ចុះ ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ ចេញដោយ ក្រសួងពាណិជ្ជកម្ម និងទទួលបាន

អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មធនាគារឯកទេស លេខ ធ.ង ១៨ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ចេញដោយ ធនាគារជាតិនៃកម្ពុជា។ ធនាគារម៉ារីថាម បានបើកដំណើរការអាជីវកម្មរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។ ដើមទុនចុះបញ្ជីរបស់ធនាគារម៉ារីថាម មានចំនួនទឹកប្រាក់ ៦០.០០០.០០០.០០០ រៀល (១៥.០០០.០០០ ដុល្លារអាមេរិក) ដែលមានអត្រាប្តូរប្រាក់ ៤០០០ រៀល ក្នុង ១ ដុល្លារអាមេរិក។

សកម្មភាពចម្បងរបស់ធនាគារម៉ារីថាម គឺផ្តល់កម្ចីដែលមានទ្រព្យធានា និងគ្មានការធានា ក្នុងរយៈពេលខ្លី មធ្យម និងវែងទៅដល់ក្រុមហ៊ុន អង្គការ និងរូបវន្តបុគ្គលទៅតាមសមត្ថភាព និងលទ្ធភាពនៃប្រភពទុនរបស់ ធនាគារ។

ទីស្នាក់ការកណ្តាលរបស់ធនាគារម៉ារីថាម មានទីតាំងនៅ ផ្ទះលេខ ២៣៧EO មហាវិថី ម៉ៅសេងទុង សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។





# ផលិតផល និងសេវាកម្មរបស់ធនាគារ

## ឥណទានសម្រាប់អាជីវកម្ម

បទដ្ឋានគ្រប់គ្រងធុរកិច្ចបច្ចុប្បន្ន (និន្នាការ និងឥរិយាបថ) សម្រាប់រូបវន្តបុគ្គល និងសហគ្រិនសាជីវកម្មនៅកម្ពុជាភាគច្រើន ប្រើប្រាស់ទឹកប្រាក់ ២០% ពីទុនផ្ទាល់ខ្លួន និងទឹកប្រាក់ ៨០% ទៀត បានមកពីអ្នកផ្តល់ទុនសាធារណជនដែលក្នុងនោះរួមមានធនាគារពាណិជ្ជធនាគារឯកទេសនិង/ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីជួយជ្រោមជ្រែងដល់ប្រតិបត្តិការអាជីវកម្មរបស់រូបវន្តបុគ្គល និងសហគ្រិនសាជីវកម្មនោះ។

ការដែលមានដើមទុនចំណាយ ឬដើមទុនបង្វិលរឹងមាំ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាពរីកចម្រើនទៅលើទំហំ និងនិរន្តរភាពរបស់អាជីវកម្មនោះ។ ធនាគារម៉ារីថាមបានមើលឃើញយ៉ាងច្បាស់ពីឥរិយាបថរបស់អ្នកស្នើសុំខ្ចីប្រាក់និងបានតាក់តែងនូវផលិតផលឥណទានអាជីវកម្មរបស់ខ្លួនដោយយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការរបស់ពួកគេ និងគាំទ្រដល់គោលបំណងដែលត្រូវការមូលធនបន្ថែមសម្រាប់អាជីវកម្ម ដែលរួមមានដូចជា ដើមទុនសម្រាប់ការវិនិយោគថ្មី សម្រាប់ដើមទុនបន្ថែម សម្រាប់ចង្វាក់ផលិតកម្មរោងចក្រ ផលិតកម្មកសិកម្ម ការចិញ្ចឹមសត្វ សម្រាប់ការពង្រីក អាជីវកម្ម ដើមទុនសម្រាប់តម្រូវការប្រតិបត្តិការ និងសម្រាប់បុនហិរញ្ញប្បទានជាដើម។

ទាំងឥណទានមានកាលកំណត់និងឥណទានជាទុនបង្វិលយើងបានរៀបចំនិងត្រៀមរួចជាស្រេចសម្រាប់ផ្តល់ជូនអតិថិជនដែលលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគាត់កាន់តែរីកចម្រើនស្របជាមួយនិងវិធីសាស្ត្របង់ប្រាក់ងាយស្រួល និងរយៈពេលបង់សមស្រប។

## ឥណទានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ឥណទានប្រភេទនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើពិពិធកម្មហានិភ័យរូបិយប័ណ្ណលើការផ្តល់ឥណទានរបស់ធនាគារ និងដើម្បីស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលតម្រូវអោយផ្តល់ឥណទានជារូបិយវត្ថុជាតិអោយបានយ៉ាងហោចណាស់១០%នៃសំណុំតម្រូវឥណទានសរុបរបស់ធនាគារ។ ឥណទានត្រូវបានផ្តល់ជូនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកដែលបានចុះបញ្ជីត្រឹមត្រូវ និងដែលបានធ្វើប្រតិបត្តិការ របស់ខ្លួនដោយជោគជ័យនៅក្នុងទីផ្សារយ៉ាងហោចណាស់៣ឆ្នាំជាប់ៗគ្នា ជាមួយនឹងកំណត់ត្រាហិរញ្ញវត្ថុដែលមានសុខភាពល្អ និងប្រាក់ចំណេញខ្ពស់។ ឥណទាននេះគឺផ្តល់ជូនដើម្បីគាំទ្រជាទុនបង្វិលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

## ឥណទានសម្រាប់ទិញផ្ទះ

ផលិតផលឥណទាននេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទិញផ្ទះថ្មីៗ ដែលមានសុខភាពល្អខាងហិរញ្ញវត្ថុនិងមានសមត្ថភាពទូទាត់សង់បានល្អ។ បច្ចុប្បន្នធនាគារបានចាប់ដៃគូជាមួយបុរីប៉េងហ្វិតក្រោមអនុស្សរណៈយោគ-យល់គ្នា(MOU) ដើម្បីផ្តល់ប្រាក់ឥណទានមានអត្រាការប្រាក់ពិសេស នេះដល់អ្នកទិញផ្ទះ។ ធនាគារផ្តល់ប្រាក់កម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះ ដូចមានចែងក្នុងកិច្ចព្រមព្រៀង ទិញ-លក់ដែលបានចុះហត្ថលេខារវាងអ្នកខ្ចី និងបុរីប៉េងហ្វិត។ ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីធានាថាបុរី ប៉េងហ្វិត អាចមានសិទ្ធិក្នុងការទិញត្រលប់នូវផ្ទះដាក់ធានានោះវិញ ក្នុងករណីឥណទាន មានការ





សងយីតយ៉ាវ។ យើងក៏មានគម្រោងចាប់ដៃគូស្រដៀងគ្នាជាមួយអ្នកអភិវឌ្ឍលំនៅដ្ឋានដែលបានចុះបញ្ជីត្រឹមត្រូវ ផ្សេងទៀតផងដែរ ដើម្បីគាំទ្រគម្រោងលំនៅដ្ឋានរបស់ពួកគេនាពេលអនាគតដ៏ខ្លីខាងមុខ។

**ឥណទានសម្រាប់ទិញរថយន្ត**

ផលិតផលនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលកាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបង្កើន និងពង្រីក ផលិតផលឥណទានរបស់ធនាគារម៉ារីថាម។ ធនាគារបានផ្តោតការផ្តល់ឥណទានប្រភេទនេះចំពោះអ្នកខ្លីដែល មានមុខរបរច្បាស់លាស់មានដូចជាអ្នកធ្វើការឬអាជីវករដែលប្រកបមុខរបររបស់ខ្លួនមានស្ថេរភាពនឹងនរហើយ មានបំណងចង់បានរថយន្តថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ពួកគេ ឬជួយសម្រួលដល់ការដឹកជញ្ជូន ប្រចាំថ្ងៃរបស់ពួកគេ។ យើងមានផែនការក្នុងការធ្វើទំនាក់ទំនងជាមួយអ្នកលក់រថយន្តថ្មី ដើម្បីអោយពួកគាត់ ណែនាំអ្នកមានបំណងទិញរថយន្តទាំងនោះ មកទទួលបានឥណទានរថយន្តពីធនាគារ។



# ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង

## ទស្សនៈវិស័យ

ដើម្បីអោយក្លាយជាធនាគារមួយដែលមានទំនុកចិត្តនិងពេញចិត្តតាមរយៈការផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនល្អបំផុតដល់អតិថិជនរបស់យើង និងផ្តល់ជូននូវផលិតផលប្រាក់កម្ចីប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយបច្ចេកវិទ្យាទាន់សម័យ និងបំពេញតាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន។ គោលដៅយូរអង្វែងរបស់យើង គឺបង្កើនចំណែកទីផ្សាររបស់ធនាគារដោយធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប Fintech និងធនាគារឌីជីថល (Digital Banking)។ ម៉្យាងវិញទៀត គោលដៅសំខាន់បំផុតរបស់យើងគឺ ការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជឌីជីថលពេញលេញក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។

## បេសកកម្ម

គឺដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុក្នុងស្រុកល្អបំផុតដែលផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនដល់អតិថិជនរបស់យើងដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តជាក់ស្តែងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ យើងប្តេជ្ញាថានឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាដល់អតិថិជន និងភាគីពាក់ព័ន្ធរបស់យើង។ យើងនឹងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មអាជីវកម្មរបស់យើងជានិច្ចដោយការវិនិយោគជាបន្តបន្ទាប់លើបុគ្គលិករបស់យើងប្រកបគំនិតច្នៃប្រឌិត និងបែបវេជ្ជសាស្ត្រសម័យបច្ចេកវិទ្យាជឿនលឿន។ ភាពជាដៃគូជាមួយអតិថិជនរបស់យើងនឹងត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការបើកចិត្តទូលាយ ភាពស្មោះត្រង់ និងភាពយល់ច្បាស់អំពីតម្រូវការរបស់ពួកគេ។

## គុណតម្លៃរបស់យើង

- **ចំពោះអតិថិជន** - ផ្តល់ជូននូវសេវាកម្មល្អ និងមានប្រសិទ្ធភាពលើគ្រប់ផ្នែកនៃអាជីវកម្មរបស់យើង
- **ចំពោះភាគទុនិក**-ធានាថាទទួលបាននូវផលចំណេញត្រឡប់មកវិញលើការវិនិយោគរបស់ខ្លួនតាមរយៈការធ្វើឱ្យមានស្ថេរភាពនៃប្រាក់ចំណេញ
- **ចំពោះបុគ្គលិក**-លើកកម្ពស់សុខុមាលភាពរបស់បុគ្គលិកនិងផ្តល់ឱកាសឱ្យបុគ្គលិកអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន
- **ចំពោះសហគមន៍**-ជាក្រុមហ៊ុនចូលរួមចំណែកជួយសង្គមធនាគារយើងគោរពយ៉ាងពេញលេញតាមច្បាប់ជាតិ និងចូលរួមចំណែកជួយដល់សង្គម។



# សមិទ្ធិផលរបស់ធនាគារម៉ារីថាម សម្រាប់ឆ្នាំ ២០១៩

ម្ចាស់ភាគហ៊ុននៃធនាគារម៉ារីថាម មានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពរបស់បុគ្គលិក និងគណៈគ្រប់គ្រងក្នុងការធ្វើឱ្យធនាគាររីកចម្រើន និងខ្លាំងក្លា មិនមែនត្រឹមតែរូបភាពពីខាងក្រៅនោះទេ តែទាំងគុណភាពសេវាកម្មជូនទៅដល់ភាគីពាក់ព័ន្ធទាំងអស់។ នៅឆ្នាំ ២០១៩ ធនាគារបានសម្រេចនូវសមិទ្ធិផលធំៗ ដូចខាងក្រោម៖

ទទួលបានគោលការណ៍អនុញ្ញាតឱ្យបើកពី  
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩

ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មធនាគារ ពី  
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩

ចាប់ផ្តើមអាជីវកម្មធនាគារពេញលេញ  
នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៩

ក្លាយជាសមាជិករបស់ សមាគមធនាគារនៅ  
កម្ពុជាចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៩

ចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៥ ខែមីនា  
ឆ្នាំ២០១៩ ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត

បើកសម្ពោធធនាគារនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩

ក្លាយជាសមាជិករបស់ ការិយាល័យឥណទានកម្ពុជា (CBC)  
ចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩

ចុះអនុស្សាវរណៈយោគយល់គ្នា (MOU) ជាមួយ បុរី ប៉េងហួត  
ដើម្បីផ្តល់ជូនអត្រាការប្រាក់ពិសេស និងរយៈពេលវែងសម្រាប់  
កម្ចីទិញផ្ទះរបស់អ្នកទិញផ្ទះនៅក្នុងបុរីប៉េងហួត



## អាជ្ញាប័ណ្ណរបស់ធនាគារឯកទេស ម៉ារីថាម



### វិញ្ញាបនបត្រចុះបញ្ជីករណីជ្រកម្មរបស់ធនាគារឯកទេស ម៉ារីថាម



### ការបើកសម្ពោធធនាគារនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩





# ការបន្តពង្រឹងឱ្យកាន់តែប្រសើរ

## នាយកដ្ឋានឥណទាន

ធនាគារម៉ារីថាមផ្តល់ជូននូវឥណទានដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ទៅដល់អតិថិជនជាមួយសេវាកម្មល្អ។ ដើម្បីទទួលបានការជឿទុកចិត្តលើធុរកិច្ចបានយូរអង្វែងពីអតិថិជនធនាគារយើងខ្ញុំតែងតែខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការបំពេញតាមតម្រូវការ និងកសាងទំនុកចិត្តដល់អតិថិជន។ ការយល់ច្បាស់ពីតម្រូវការអតិថិជន និងការផ្តល់ជូននូវដំណោះស្រាយតាមការចង់បានរបស់អតិថិជន គឺជាការងារអត្តិភាព របស់យើង។ យើងបានសិក្សារៀនសូត្រពីអតិថិជននិងអ្នកផ្គត់ផ្គង់ ហើយយល់ថាការផ្តល់សេវាកម្មប្រកបដោយគុណភាពជារៀងរាល់ខែក្នុងការសម្រេចចិត្តរបស់ពួកគាត់ដើម្បីជ្រើសរើសប្រើប្រាស់សេវាធនាគារណាមួយ ក្រៅពីការផ្តល់វិធីសាស្ត្របង់ប្រាក់មានភាពងាយស្រួល ទំនុកចិត្តភាពមានវិជ្ជាជីវៈខ្ពស់របស់បុគ្គលិក និងការផ្តល់ប្រភេទឥណទានល្អៗ។ ស្របតាមការរំពឹងទុករបស់អតិថិជនខាងលើគណៈគ្រប់គ្រងធនាគារបានរៀបចំកម្មវិធីបង្រៀនសម្រាប់ការអភិវឌ្ឍបុគ្គលិកជាបន្តបន្ទាប់ទៅលើចំណេះដឹងលើផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ក៏ដូចជាសេវាកម្មប្រកបដោយគុណភាពសម្រាប់អតិថិជន។

## នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

ទំនើបកម្មនៃបច្ចេកវិទ្យាបានធ្វើឱ្យផលិតផល និងសេវាកម្មរបស់ធនាគារកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពជាងពីមុន ហេតុដូច្នោះវាបង្កើតឱ្យមានមូលដ្ឋានប្រកួតប្រជែងច្រើន។ ការអាចទទួលបានព័ត៌មានលំអិតនិងសមត្ថភាពផ្តល់សេវាកម្មឆ្លើយតបបានរហ័សនិងមានប្រសិទ្ធភាពជូនអតិថិជនធ្វើឱ្យធនាគារទទួលបានភាពជោគជ័យនាថ្ងៃអនាគត។ ធនាគារទទួលបានឧត្តមភាពពីការប្រកួតប្រជែងនេះតាមរយៈការមានទីផ្សារផ្ទាល់ និងស្ថានភាពសេវាកម្មអតិថិជន ហើយក៏ពាក់ព័ន្ធនឹងដំណើរការអាជីវកម្មដែលមានប្រសិទ្ធភាព។ ការគ្រប់គ្រងម៉ត់ចត់ និងការសម្រេចចិត្តជាប្រព័ន្ធ ធ្វើឱ្យធនាគារកាន់តែមានទីផ្សារប្រកួតប្រជែងរីកចម្រើន។ ដោយសារអាជីវកម្មរបស់យើងកាន់តែដំណើរការរីកចម្រើន យើងនៅតែផ្តោតសំខាន់លើសេវាកម្ម ចំណេះដឹងផ្នែកបទប្បញ្ញត្តិ និងធ្វើការងារយ៉ាងម៉ត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុ។ នាយកដ្ឋានហិរញ្ញវត្ថុមានគោលបំណងបណ្តុះបណ្តាលបុគ្គលិកជាមួយនឹងចំណេះដឹងទូទៅពាក់ព័ន្ធនឹងធនាគាររំលឹកដាក់តៀនពីកត្តាប្រឈមក្នុងវិស័យធនាគារ និងអនុវត្តគោរពតាមបទប្បញ្ញត្តិ ក៏ដូចជាអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិថ្មីៗ។ យើងខ្ញុំទទួលខុសត្រូវលើការគ្រប់គ្រងសាច់ប្រាក់ និងធានាថាសាច់ប្រាក់មានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ តួនាទីយើងក៏រួមបញ្ចូលទាំងការប្រមូលចងក្រងគោលនយោបាយដើម្បីគាំពារដល់អតិថិជនរបស់យើងផងដែរ។ ជួយមកវិញ នាយកដ្ឋានហិរញ្ញវត្ថុត្រូវការបុគ្គលិកបន្ថែមដែលមានសមត្ថភាពអាចជួយជ្រោមជ្រោង គណៈគ្រប់គ្រងក្នុងការសម្រេចលើយុទ្ធសាស្ត្រក៏ដូចជាចូលរួមចំណែកក្នុងសម្រេចឱ្យបាននូវការរំពឹងទុកដោយផ្អែកលើបច្ចេកទេសវាយតម្លៃហិរញ្ញវត្ថុរបស់បុគ្គលិក។ ជាការពិតណាស់ យើងនៅតែធ្វើការជាផ្តួចផ្តងមួយសម្រាប់នាយកដ្ឋានហិរញ្ញវត្ថុ និងក៏ដូចជាសម្រាប់ធនាគារទាំងមូល។

## នាយកដ្ឋានអនាម័យសុខភាព

បុគ្គលិកទាំងអស់ជាទ្រព្យដ៏មានសារៈសំខាន់បំផុតរបស់ធនាគារម៉ារីថាម បើគ្មានបុគ្គលិក យើងមិនអាចផ្តល់ទំព័រទី ១០ របាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារឯកទេស ម៉ារីថាម ម.ក



ជូនអតិថិជននូវសេវាកម្មគុណភាពដ៏ល្អបំផុតបានឡើយ។ នៅឆ្នាំ ២០១៩ យើងបានពង្រឹងគុណភាពគ្រប់គ្រងធនធានមនុស្សតាមរយៈការផ្សព្វផ្សាយអាជីពការងារ និងផ្តល់ឱកាសទៅខាងក្រៅ និងធ្វើឱ្យដំណើរការធុរកិច្ចរបស់យើងកាន់តែមានភាពប្រសើរឡើង។ យើងផ្តល់នូវឱកាសសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិកជ្រោមជ្រែងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍអាជីពការងាររបស់បុគ្គលិកចាប់ពីបុគ្គលិកតូចតាចដល់ថ្នាក់ដឹកនាំជាន់ខ្ពស់តាមរយៈការផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល។ វិធីសាស្ត្រក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកផ្នែកលើបទពិសោធន៍ការងារ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការចូលរួមកម្មវិធីបណ្តុះបណ្តាលជាផ្លូវការនៅក្នុងនិងខាងក្រៅធនាគារ។ ជាមួយនឹងការធ្វើឱ្យកាន់តែប្រសើរឡើងនៃកម្មវិធីបណ្តុះបណ្តាល យើងក៏បានជួលទីប្រឹក្សាពីខាងក្រៅដើម្បីបណ្តុះបណ្តាលដល់ក្រុមការងារផ្នែកហិរញ្ញវត្ថុឱ្យបានយល់និងអាចប្រើប្រាស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា(CIFRS)ដើម្បីអនុលោមតាមតម្រូវការរបស់អាជ្ញាធរអាណាព្យាបាលនាចុងឆ្នាំ២០១៩។ បុគ្គលិកដែលពាក់ព័ន្ធនឹងទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញនៅឆ្នាំ២០២០ដើម្បីអាចធ្វើរបាយការណ៍ជាទម្រង់CIFRSចប់សព្វគ្រប់និងយល់ដឹងពីការតម្រូវរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងចំណាត់ថ្នាក់ហានិភ័យឥណទាន និងអ៊ីមភែមិន។ យើងប្តេជ្ញាចិត្តថានឹងធ្វើការងារយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ការងារគ្នាដើម្បីកសាងក្រុមដែលពោរពេញដោយសមត្ថភាព ដើម្បីក្លាយជាកម្លាំងជំរើងមាំជម្រុញឱ្យធនាគារប្រែក្លាយខ្លួនជាធនាគារពាណិជ្ជធិដ៏ថ្លៃថ្លាពេញលេញក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខនេះ។ នាយកដ្ឋានធនធានមនុស្សធ្វើការជាមួយនាយកដ្ឋានព័ត៌មានវិទ្យាដើម្បីអភិវឌ្ឍបុគ្គលិកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតក្នុងការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹងពាក់ព័ន្ធនឹងវប្បធម៌ និងគុណតម្លៃរបស់ធនាគារ ។

**១. ការធ្វើឱ្យកាន់តែប្រសើរឡើងនៃដំណើរការជ្រើសរើសបុគ្គលិករបស់ធនាគារម៉ារីថាម**

គោលដៅចុងក្រោយរបស់ធនាគារម៉ារីថាមគឺប្រតិបត្តិការធនាគារពាណិជ្ជធិដ៏ថ្លៃថ្លាហេតុដូច្នោះយើងចាំបាច់ត្រូវបង្កើតក្រុមការងារខ្លាំងមានបទពិសោធន៍ខ្ពស់ដែលមានឆន្ទៈធ្វើការជាមួយធនាគារយើងរហូតទាល់តែសម្រេចបាននូវគោលដៅរយៈពេលវែងរបស់យើង។ មនុស្សដែលស្គាល់គ្នាច្បាស់ធ្វើការជាមួយគ្នាជ្រោមជ្រែងគ្នាហើយផលិតភាពក៏កើនឡើងដែរ។ ដើម្បីកសាងក្រុមការងារបែបនេះ ធនាគារត្រូវការវិនិយោគពេលវេលា និងថវិកាក្នុងការចម្រាញ់យក និងព្យាយាមឱ្យអស់លទ្ធភាពដើម្បីស្វែងរកបុគ្គលិកដែលមានសក្តានុពលដោយមានការពិនិត្យពិច័យយ៉ាងតឹងរឹង។ យើងធានាឱ្យមានការពិនិត្យទៅលើប្រវត្តិបញ្ជីពាក់ព័ន្ធនឹងការផ្តោលទោសឬព័ត៌មានរាយការណ៍មិនត្រឹមត្រូវ និងសិក្សាពីតម្រូវការការរំពឹងទុក ទម្លាប់និងចំណង់ចំណូលចិត្តរបស់បេក្ខជនតាមដែលអាចធ្វើបាន។ នៅពេលដែលយើងទទួលបានព័ត៌មានទាំងអស់នៅរួចរាល់ហើយយើងនឹងប្រៀបធៀបលទ្ធផលនិងពិភាក្សាជាមួយក្រុមការងារ ប្រកបដោយភាពស្មិតរមួត និងភាពជោគជ័យ។

**២. ផ្តល់ការអប់រំដល់បុគ្គលិកធនាគារម៉ារីថាម**

គុណតម្លៃស្នូលរបស់ធនាគារម៉ារីថាមគឺការរក្សាបុគ្គលិករបស់យើងគឺធ្វើការដោយភាពរីករាយ និងពេញចិត្តហេតុដូច្នោះហើយធនាគារតែងផ្តល់ឱកាសជូនបុគ្គលិកដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងជំនាញផ្ទាល់ខ្លួន។ នាយកដ្ឋានធនធានមនុស្សត្រូវស្នើទៅគណៈគ្រប់គ្រងដើម្បីកំណត់ថវិកាប្រចាំខែក្នុងធនាគារសម្រាប់អភិវឌ្ឍជំនាញបុគ្គលិក និងចំណេះដឹងពាក់ព័ន្ធនឹងការងារ ដូចជាការបង់ប្រាក់ថ្នាក់រៀនតាម online សម្រាប់បុគ្គលិកដើម្បីរៀនជំនាញថ្មីៗឬអញ្ជើញគ្រូបណ្តុះបណ្តាលពីខាងក្រៅធ្វើកម្មវិធីបណ្តុះបណ្តាលដើម្បីបង្កើនចំណេះដឹងទូទៅបន្ថែមដល់បុគ្គលិក។ សកម្មភាពបណ្តុះបណ្តាលនេះផ្តល់ផលប្រយោជន៍ទ្វេដង ព្រោះបុគ្គលិកនឹងរៀន



ជំនាញថ្មីដែលអាចយកមកប្រើប្រាស់ឱ្យគុណភាពសេវាកម្មទូទៅរបស់ធនាគារកាន់តែមានភាពប្រសើរឡើង។ ដូចគ្នានេះដែរ បុគ្គលិកនឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការជាមួយធនាគារម៉ារីថាមបានយូរអង្វែង។

**៣. ច្បាស់លាស់ពីការរំពឹងទុក**

មិនថាដំណើរការនៃការជ្រើសរើសបុគ្គលិកនៅធនាគារម៉ារីថាមមានភាពល្អឥតខ្ចោះ និងមានប្រសិទ្ធភាព យ៉ាងណាក៏ដោយ ក៏គ្រាប់ពូជអាក្រក់អាចឈានចូលសម្ងំក្នុងធនាគារបានផងដែរ ហើយបុគ្គលិកប្រភេទនោះ នឹងមិនយកចិត្តទុកដាក់មិនផ្ដោតអារម្មណ៍ធ្វើការងារនិងអាចជះឥទ្ធិពលអាក្រក់ដល់បុគ្គលិកដទៃទៀត។ ដូច្នេះ ធនាគាររៀបចំបង្កើតវិធានច្បាប់ច្បាស់លាស់ដែលត្រូវតែគោរពអនុវត្តដោយបុគ្គលិកគ្រប់គ្នា។ ប្រសិនបើបុគ្គលិក ណាម្នាក់មិនគោរពអនុវត្តតាមវិធាននេះវិធានច្បាប់នោះនឹងត្រូវអនុវត្តលើបុគ្គលិកនោះហើយយើងនឹងណែនាំ បុគ្គលិកពីលទ្ធផលនៃទង្វើរបស់ខ្លួន ហើយយើងមានគោលជំហររឹងមាំនិងប្តេជ្ញាចិត្តក្នុងករណីបណ្តេញបុគ្គលិក ណាម្នាក់។

**៤- រង្វាន់លើកទឹកចិត្តសម្រាប់ការងារ**

ដើម្បីធ្វើឱ្យបុគ្គលិកធនាគាររីករាយ និងមានទឹកចិត្តធ្វើការងារ ធនាគារត្រូវផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ ការងារល្អដែលគាត់បានធ្វើ។ ការធ្វើការងារល្អរបស់គាត់ ត្រូវចាត់ទុកជាអាទិភាព។ បុគ្គលិកត្រូវបានឱ្យដឹងពី ការងារខិតខំប្រឹងប្រែងរបស់គាត់ ហើយគាត់នឹងរីករាយក្នុងការចំណាយពេលធ្វើការច្រើនម៉ោងជារៀងរាល់ថ្ងៃ ជាមួយធនាគារ។ យើងពិចារណាផ្តល់នូវការលើកទឹកចិត្តដល់គាត់ដូចជា ការផ្តល់នូវអាហារថ្ងៃត្រង់ ការនាំ ពួកគាត់ទៅសម្រាកកំសាន្តជាក្រុមនៅពេលបញ្ចប់គម្រោងណាមួយ។

**៥- ការប្រើប្រាស់ Software សម្រាប់គ្រប់គ្រងធនធានមនុស្ស**

ធនាគារម៉ារីថាមកំពុងពិចារណាប្រើប្រាស់Softwareគ្រប់គ្រងធនធានមនុស្ស។ ដំណោះស្រាយនេះជួយសម្រួល ដល់មន្ត្រីគ្រប់គ្រងធនធានមនុស្សចំណេញពេលវេលា ការចុះក្នុងសៀវភៅបញ្ជីការងារ ហើយការចុះឈ្មោះ ធ្វើឡើងក្នុងរយៈពេលលឿន ងាយស្រួល សាមញ្ញ និងសន្សំសំចៃ។

**ការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម**

តួនាទីរបស់បច្ចេកវិទ្យានៅក្នុងវិស័យធនាគារត្រូវបានលើកឡើងម្តងហើយម្តងទៀត និងជួយជ្រោមជ្រែងលើ ប្រព័ន្ធជនាគារពីព្រោះវាធំទូលាយ ប៉ះពាល់ដល់សហគ្រាសធ្ងន់ធ្ងរ។ ការប្រើប្រាស់បច្ចេកវិទ្យា និងស្វ័យ ប្រវត្តិកម្មទាក់ទងការយកចិត្តទុកដាក់ពីរូបវន្តបុគ្គល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកែលម្អឱ្យមាន ប្រសិទ្ធភាព។

គោលដៅសំខាន់មានបីយ៉ាងគឺ៖

- ១- មានកម្មវិធីដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការ ឬទទួលបានព័ត៌មានដោយខ្លួនឯងដោយមិនចាំបាច់ ផ្តល់សេវាផ្ទាល់ដោយបុគ្គលិក។
- ២- ប្រើបច្ចេកវិទ្យាដើម្បីកាត់បន្ថយពេលវេលាដែលបុគ្គលិកចំណាយក្នុងការស្វែងរកព័ត៌មាន
- ៣- ប្រើប្រាស់ទម្រង់ច្បាប់ និងសេចក្តីសម្រេចរបស់អាជីវកម្មដោយស្វ័យប្រវត្តិ ដើម្បីធ្វើឱ្យការងារទៅ បានលឿន និងមានប្រសិទ្ធភាព។





ឧទាហរណ៍ ដំណើរការលំហូរការងារដោយស្វ័យប្រវត្តិ ធ្វើឱ្យអ្នកគ្រប់គ្រងអាចមើលឃើញកាន់តែច្បាស់ពីសកម្មភាពដែលកំពុងធ្វើឱ្យយើងអាចត្រួតពិនិត្យលំដាប់ការងារកំណត់ពីការរាំងស្ទះឬបញ្ហានិងអាចចាត់ចែងការងារស្របតាមស្ថានភាពផ្លាស់ប្តូរ។ ការអនុវត្តសំខាន់ៗសំខាន់ៗមួយទៀត គឺការបំបែកឯកសារជាក្រដាសទៅជាឯកសារទម្រង់អេឡិចត្រូនិក ដែលងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ឬរក្សាទុកជាឯកសារចុងក្រោយបន្ទាប់ពីប្រតិបត្តិការរួចរាល់។

ឯកសារអេឡិចត្រូនិកអាចត្រូវបានផ្លាស់ប្តូរពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងចំណាយតិចតួច។ សំខាន់ជាងនេះទៅទៀត រូបភាពអេឡិចត្រូនិកអាចធ្វើឱ្យយើងអាចប្រៀបធៀបឯកសារ ដូច្នេះជំហានប្រតិបត្តិការជាច្រើនអាចត្រូវបានបញ្ចប់ក្នុងពេលដំណាលគ្នា។ ក្នុងករណីខ្លះ ការចុះហត្ថលេខាអេឡិចត្រូនិក ការចុះហត្ថលេខាលើឧបករណ៍អេឡិចត្រូនិក (signature pads) និងការធ្វើប្រតិបត្តិការតាម អនឡាញ អាចលុបបំបាត់ការប្រើប្រាស់ក្រដាស ហេតុដូច្នោះ វាជួយកាត់ចេញនូវដំណាក់កាលមួយបាន។

លើសពីការជួយធ្វើឱ្យដំណើរការស្នូលមានដំណើរការស្វ័យប្រវត្តិបច្ចេកវិទ្យាក៏មានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ធនាគារផងដែរ។ វាមិនត្រឹមតែប៉ះពាល់ដល់អន្តរកម្មរវាងអតិថិជនជាមួយធនាគារប៉ុណ្ណោះទេ វាប៉ះពាល់ដល់ទំនាក់ទំនងព័ត៌មានផ្ទៃក្នុងធនាគារនិងការគ្រប់គ្រងការលក់ និងសកម្មភាពធ្វើទំនាក់ទំនងជាមួយអតិថិជន។


**នាយកដ្ឋានគ្រប់គ្រងហានិភ័យ**

ធនាគារម៉ារីថាមបានបង្កើតយុទ្ធសាស្ត្រ និងក្របខណ្ឌហានិភ័យដ៏រឹងមាំដែលអាចឱ្យយើងដឹងអំពីហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។ យុទ្ធសាស្ត្រហានិភ័យរបស់យើងពាក់ព័ន្ធនឹងការរួមបញ្ចូលនិងការធ្វើឱ្យមានតុល្យភាពល្អនៃហានិភ័យនិងការទទួលបានការសម្របសម្រួលពីគោលដៅដែលសម្រេចបាន ខណៈកាត់បន្ថយហានិភ័យ និងសុច្ឆន្ទៈពីឱកាសរីកចម្រើន។ យើងបានបន្តកិច្ចខិតខំប្រឹងប្រែង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់យើង ដូចជានៅក្នុងដំណើរការជ្រើសរើសបុគ្គលិក ការគ្រប់គ្រងហានិភ័យឥណទាន និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ ផ្នែកទាំងអស់នោះត្រូវអភិវឌ្ឍ និងដាក់ឱ្យអនុវត្តបន្ទាប់ពីមានការអនុម័តពីក្រុមប្រឹក្សាភិបាល។ យើងក៏បន្តចងក្រងឯកសារដំណើរការ និងនីតិវិធីទាក់ទងនឹងការគ្រប់គ្រងហានិភ័យដោយការអភិវឌ្ឍគំរូជាក់លាក់នៃហានិភ័យ។

**នាយកដ្ឋានប្រតិបត្តិការ**

នាយកដ្ឋានប្រតិបត្តិការមានគោលបំណងជ្រើសរើសបុគ្គលិកបន្ថែមទៀតដើម្បីជួយជ្រោមជ្រែងនិងបំពេញមុខងារពាក់ព័ន្ធនឹងបទប្បញ្ញត្តិ និងអំពើសម្អាតប្រាក់។ នាយកដ្ឋាននឹងផ្តល់ការបណ្តុះបណ្តាលជាប្រចាំនៅក្នុងនាយកដ្ឋានរបស់ខ្លួន និងផ្តល់ការបណ្តុះបណ្តាលផ្សេងៗតាមការតម្រូវទៅដល់បុគ្គលិកទាំងអស់។ សមាជិកទាំងអស់នៃនាយកដ្ឋានត្រូវបានលើកទឹកចិត្តឱ្យចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ពាក់ព័ន្ធច្បាប់ថ្មីឬវិសោធនកម្មច្បាប់ បទប្បញ្ញត្តិនិងស្តង់ដារអន្តរជាតិដែលចាំបាច់ត្រូវអនុវត្តនិងអនុលោម។ នាយកដ្ឋានគឺជាខ្សែការពារមុខរបស់ធនាគារហេតុដូច្នោះនាយកដ្ឋានត្រូវធានាថាធនាគារអនុវត្តនិងគោរពឱ្យបានពេញលេញនូវការតម្រូវពីច្បាប់ បទប្បញ្ញត្តិ និងការណែនាំរបស់អាជ្ញាធរអាណាព្យាបាល និងអាជ្ញាធរមានសមត្ថកិច្ច។

# របាយការណ៍ប្រចាំឆ្នាំ ២០១៤ របស់ធនាគារឯកទេស ម៉ារីថាម ម.ក





# ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



## ក្រុមប្រឹក្សាភិបាល

លោក **ឧកញ៉ា ហេង សិទ្ធិ** ជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនម៉ារីថាមគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍មុខមួយនៅកម្ពុជាដែលវិនិយោគទៅលើវិស័យជាច្រើនដូចជាវិស័យម្ហូបអាហារនិងភេសជ្ជៈ ការអភិវឌ្ឍដី និងអចលនទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ជំនួញ ធនាគារ និងហិរញ្ញវត្ថុ។ លោកឧកញ៉ា ជាម្ចាស់ភាគហ៊ុនធំ និងជាប្រធានក្រុមប្រឹក្សានៃធនាគារឯកទេស ម៉ារីថាម ម.ក។

លោក **ឧកញ៉ា ហេង សិទ្ធិ** ជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា និងត្រូវបានតែងតាំងជាប្រតិភូពិសេសដើម្បីចូលរួមនៅក្នុងវេទិកាជំនួញ និងវិនិយោគអន្តរជាតិជាច្រើនដូចជានៅ កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេស Belgium ប្រទេស Romania ប្រទេស Serbia និងប្រទេស Japan ។ រាល់អាជីវកម្មរបស់លោក ឧកញ៉ា តែងតែគាំទ្រនូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចលក្ខណៈបច្ចេកទេសសម្រាប់រយៈពេលខ្លីខាងមុខនេះ។ បច្ចុប្បន្ននេះ លោក ឧកញ៉ា កំពុងវិនិយោគលើវិស័យធនាគារ លោក ឧកញ៉ា មានការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្តល់ជូននូវឥណទានទៅលើវិស័យសំណង់ សហគ្រាសធុនតូច និងមធ្យម និងកសិកម្ម ហើយ លោក ឧកញ៉ា ក៏មានគម្រោងដាក់ដំណើរការធនាគារឌីជីថលដែលអាចផ្តល់នូវនូវសេវាកម្មហិរញ្ញវត្ថុរហ័ស និងទាន់ចិត្តជូនអតិថិជន។ លោក ឧកញ៉ា តែងយកចិត្តទុកដាក់លើសកម្មភាពមនុស្សធម៌ និងចូលរួមបរិច្ចាគថវិកាចំនួន ១០០០០ ដុល្លារសហរដ្ឋអាមេរិកជូនកាកបាទក្រហមកម្ពុជានៅឆ្នាំ២០១៩។



**លោក គង់ ភ័ក់**  
សមាជិកក្រុមប្រឹក្សាភិបាល

លោក គង់ ភ័ក់ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារឯកទេស ម៉ារីថាម តាំងពីការបង្កើតធនាគារ។ លោកជានាយកប្រតិបត្តិ នៃ ក្រុមហ៊ុនម៉ារីថាម គ្រុប តាំងពីឆ្នាំ២០១៨ មកម៉្លេះ។ លោក ទទួលខុសត្រូវលើការងារទូទៅទាំងអស់របស់ក្រុមហ៊ុនមេ និងបុគ្គ សម្ព័ន្ធ។

លោកមានបទពិសោធន៍ការងារជាង ៣៨ ឆ្នាំ លើវិស័យផ្សេងៗដូចជា វិស័យ ធនាគារ ធានារ៉ាប់រង សំណង់ សណ្ឋាគារ វិនិយោគ ប្រព័ន្ធ ផ្សព្វផ្សាយកាត់ដេរសំលៀកបំពាក់នាំចេញ-នាំចូលអចលនទ្រព្យនិង អប់រំជាដើម។លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រពិសោធន៍ នៅឆ្នាំ១៩៧៤ និងសញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩០។



**លោកស្រី ហៀក ម៉ូរីដា**  
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី ហៀក ម៉ូរីដា ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ ធនាគារឯកទេសម៉ារីថាម តាំងពីការបង្កើតធនាគារ។ តួនាទីសំខាន់ របស់លោកស្រី គឺធានាលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទៅលើកិច្ចការរបស់ធនាគារ សម្រាប់ជាប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន វិនិច្ឆ័យលើអាជីវកម្ម និងធានាថាធនាគារអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិ។

លោកស្រីបញ្ចប់បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០១០។



**លោក Low Swee Siang (Patrick)**  
ប្រវត្តិរូបគណៈគ្រប់គ្រង  
អគ្គនាយក

លោក Patrick Low កាន់ដំណែងជាអគ្គនាយកនៃធនាគារ ម៉ារីថាម ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩។ លោកត្រូវបានតែងតាំងប្រតិបត្តិការ ទាំងអស់របស់ធនាគារ ធានាថាធនាគារអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ លោក គ្រប់គ្រងផ្ទាល់ទៅលើនាយក/នាយិកានៃនាយកដ្ឋាន ថែរក្សាទ្រព្យ សម្បត្តិរបស់ធនាគារ និងរៀបចំពង្រីកសាខា និងប្រែក្លាយជាធនាគារ ពាណិជ្ជកម្មឌីជីថលនាពេលអនាគត។

លោកមានបទពិសោធន៍ការងារក្នុងវិស័យធនាគារជាង ៥០ ឆ្នាំជាមួយ ធនាគារពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស។ លោកកាន់ដំណែងជានាយក ផ្នែកប្រតិបត្តិការ នៅធនាគារ Hwang DBS Commercial Bank នាយក គ្រប់គ្រងជាន់ខ្ពស់នៅធនាគារ MARUHAN Japan Bank Lao Co., និង ជាអគ្គនាយក នៅធនាគារ B.I.C (Cambodia) Bank PLC មុនពេលដែល លោកចូលកាន់ដំណែងជាអគ្គនាយកនៅធនាគារឯកទេស ម៉ារីថាម។

លោក Patrick ទទួលបានសញ្ញាបត្រ Higher School Certificate (HSC) Cambridge U.K. នៅឆ្នាំ ១៩៧០ និង សញ្ញាបត្រ Associate of Bankers (London) នៅឆ្នាំ ១៩៧៨។



**លោក ហ្វាន់ សុកណ្ណា**  
អគ្គនាយករង

លោក ហ្វាន់ សុកណ្ណា កាន់ដំណែងជាអគ្គនាយករងនៃធនាគារ ម៉ារីថាម ចាប់តាំងពីការបង្កើតធនាគារ។ លោកមានបទពិសោធន៍ការងារជាង១២ ឆ្នាំក្នុងវិស័យធនាគារ ទាំងធនាគារពាណិជ្ជកម្ម ធនាគារឯកទេស និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកជំនាញលើការគ្រប់គ្រងការវាយតម្លៃនិង ការតាមដានឥណទាន។ ក្នុងតួនាទីជាអគ្គនាយករងលោកទទួលខុសត្រូវ ក្នុងការជួយជ្រោមជ្រែងអគ្គនាយកក្នុងការងារប្រតិបត្តិរបស់ធនាគារនិង ការពង្រីកផលិតផល និងអាជីវកម្ម និងធានាថាប្រតិបត្តិការរបស់ធនាគារ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។

លោកមានបទពិសោធន៍ធ្វើការនៅធនាគារចំនួន បី គឺ កាន់តួនាទីជានាយកសាខានៅធនាគារ ABA នាយកផ្នែកទំនាក់ទំនង សម្រាប់ការងារ អាជីវកម្មនិងធនាគារសាជីវកម្មនៅធនាគារHongLeongនិងជានាយកផ្នែក ឥណទានរដ្ឋបាលនៅធនាគារឯកទេសវិនិយោគទីមួយ។

លោកបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុពីសកលវិទ្យាល័យមេគង្គនៅឆ្នាំ២០១៤ និងបញ្ចប់ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៥។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការវិភាគលើហានិភ័យឥណទាននិង Coaching for Peak Performance (បង្រៀនដោយគ្រូជនជាតិម៉ារីថាម) និង Effective Performance Management (បង្រៀនដោយគ្រូជនជាតិសាំងពូរ) ជាដើម។



**របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករឯករាជ្យ  
ធនាគារឯកទេស ម៉ារីថាម ម.ក**

**សម្រាប់កាលបរិច្ឆេទចាប់ពីថ្ងៃទី៥ ខែមីនា  
(កាលបរិច្ឆេទចុះបញ្ជី) ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**



## **មាតិកា**

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍សវនករឯករាជ្យ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ

របាយការណ៍បម្រែបម្រួលមូលធន

របាយការណ៍លំហូរសាច់ប្រាក់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនានា





# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចររបស់ ធនាគារឯកទេសម៉ារីថាម ម.ក (“ធនាគារ”) នាសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសម្រាប់ កាលបរិច្ឆេទចាប់ពីថ្ងៃទី៥ ខែមករា (កាលបរិច្ឆេទចុះបញ្ជី) ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (“កាលបរិច្ឆេទ”) ។

## សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគាររួមមានការធ្វើប្រតិបត្តិការលើសកម្មភាពអាជីវកម្មធនាគារឯកទេសនិងការផ្តល់ នូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

## លទ្ធផល និងភាគលាភ

លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់កាលបរិច្ឆេទចាប់ពី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃ ទី៣១ ខែធ្នូឆ្នាំ២០១៩និងស្ថានភាពនៃកិច្ចការរបស់ធនាគារនាកាលបរិច្ឆេទនោះត្រូវបានកំណត់នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុដែលបានបង្ហាញខាងក្រោមនេះ។

ពុំមានការស្នើ បែងចែក ឬការប្រកាសភាគលាភដោយធនាគារសម្រាប់កាលបរិច្ឆេទថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឡើយ។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារក្នុងកំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះមាន ដូចតទៅ៖

ឈ្មោះ:	មុខតំណែង	កាលបរិច្ឆេទតែងតាំង
ឧកញ៉ា ហេង សិទ្ធិ	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨
លោក គង់ វ៉ារ៉ា	អភិបាល	ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨
កញ្ញា ហៀក ម៉ូរីដា	អភិបាលឯករាជ្យ	ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨

## សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩និងសម្រាប់កាលបរិច្ឆេទ ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុន ហ្គេន សន ថុន (ខេមបូឌា) លីមីតធីត។

## ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

យោងតាមការចុះបញ្ជីភាគទុនិករបស់ក្រុមប្រឹក្សាភិបាល ការប្រាក់របស់ក្រុមប្រឹក្សាភិបាលនៅក្នុងធនាគារនៅ ចុងការិយបរិច្ឆេទនៃភាគហ៊ុននៅក្នុងធនាគារ និងសាជីវកម្មដែលពាក់ព័ន្ធនៅក្នុងឆ្នាំមានដូចខាងក្រោម៖



២០១៩

	ភាគរយនៃភាគហ៊ុន	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់
ឧកញ៉ា ហេង សិទ្ធិ	៩៥	១៤.២៥០.០០០	១៤.២៥០.០០០

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ គ្រប់រូបភាពទាំងអស់ ដែលទាក់ទងទៅនឹង ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់កំឡុងកាលបរិច្ឆេទ ចាប់ពី ថ្ងៃទី៥ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឲ្យ៖

- (ក) ជ្រើសរើសគោលនយោបាយគណនេយ្យឲ្យបានសមស្របដោយផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ស្មានសម ហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឲ្យមានសង្គតិភាព
- (ខ) អនុលោមតាមការទាមទារនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាល ត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ធានាឲ្យបាននូវភាពគ្រប់គ្រាន់នៃការកត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះក្រុមប្រឹក្សា ភិបាលមិនអាចធ្វើសេចក្តីសន្មតដ៏សមរម្យមួយថា ធនាគារអាចនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នាពេលអនាគត និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារ ឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តសំខាន់ៗ ដែលប៉ះពាល់ ដល់ប្រតិបត្តិការ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។

សត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឲ្យសមស្រប ដើម្បីទប់ស្កាត់ និងរក ឲ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា ធនាគារ បានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ។

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍ លំហូរសាច់ប្រាក់ព្រមទាំង កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង យ៉ាងសមរម្យ និង ត្រឹមត្រូវទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ព្រមទាំងលទ្ធផល



ប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់កាលបរិច្ឆេទចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជំនួសឲ្យក្រុមប្រឹក្សាភិបាល




---

ឧកញ៉ា ហេង សិទ្ធី  
 ក្រុមប្រឹក្សាភិបាល  
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០



# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ប្រ៊ុន សនថុន (ខេមបូឌា) លីមីតធីត  
ជាន់ទី២០ អាគារកាណាឌីយ៉ា  
៣១៥ ផ្លូវព្រះអង្គឌួង  
កែងមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ.  
ខណ្ឌដូនពេញ រាជធានីភ្នំពេញ  
ព្រះរាជាណាចក្រកម្ពុជា  
លេខទូរស័ព្ទ +៨៥៥ ៩៦៦ ៥២០  
www.grantthornton.com.kh

## ជូនចំពោះភាគហ៊ុននិករបស់ ធនាគារឯកទេស ម៉ារីថាម ម.ក

### មតិយោបល់

យើងបានធ្វើសវនកម្មទៅលើ របាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារឯកទេសម៉ារីថាម ម.ក ហៅកាត់ថា (“ធនាគារ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ នាកាលបរិច្ឆេទចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កំណត់សំគាល់របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារ នាកាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និង ស្ថានភាពលំហូរសាច់ប្រាក់ ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

### មូលដ្ឋាននៃការបញ្ជាក់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំអនុលោមតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។ យើងមានឯករាជ្យភាព ពីធនាគារ ហើយអនុវត្តតាមស្តង់ដារនៃវិជ្ជាជីវៈគណនេយ្យអន្តរជាតិលើ “ក្រមសីលធម៌របស់គណនេយ្យករជំនាញ” រួមជាមួយនិងតម្រូវការក្រមសីលធម៌ដទៃទៀត ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មទាំងអស់ ដែលយើងទទួលបាន មានលក្ខណៈ គ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់ជូនជា មូលដ្ឋានសម្រាប់ការបញ្ជាក់មតិរបស់យើង។



**ព័ត៌មានផ្សេងៗ**

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មនេះ រួមមានព័ត៌មានដែលបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែ មិនបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងទេ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំ សូមមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន ព័ត៌មានផ្សេងៗហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះមានភាពស៊ីសង្វាក់គ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំកំឡុងពេលធ្វើសវនកម្មដែរឬទេ បើមិនដូច្នោះទេព័ត៌មានទាំងអស់នោះ នឹងមានភាព មិនប្រក្រតី ដែលអាចផ្តល់ផលប៉ះពាល់ជាសារវន្តដល់ភាពត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ។

ប្រសិនបើការអានព័ត៌មានផ្សេងៗនេះអាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើ ព័ត៌ មានទាំងអស់នោះយើងខ្ញុំនឹងធ្វើសេចក្តីរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ សម្រាប់ការធ្វើសវនកម្មនៅ ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធ នឹង ព័ត៌មាន ផ្សេងៗ នេះទេ។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំនិងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឲ្យបានត្រឹមត្រូវដោយ អនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុមិនឲ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំឬកំហុសឆ្គង ផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពធនាគារ ក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានការបញ្ហាទាក់ទងនឹង និរន្តរភាពនិងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យលុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយ ឬបញ្ឈប់ប្រតិបត្តិការធនាគារ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើបែបនេះ។

**ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្តបណ្តាលមកពីការក្លែងបន្លំឬកំហុសឆ្គងហើយនិងការបញ្ចេញ មតិយោបល់លើរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផលគឺជាការធានាមួយ ដ៏ខ្ពស់ប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជានឹងតែងតែ រកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការ ក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នា បានធ្វើឲ្យ



ប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវវិជ្ជាជីវៈ វិនិច្ឆ័យ និងការសង្ស័យដែលមានវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ ពួកយើងក៏៖

- ក. កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យពីការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែល ឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និង សមស្របដើម្បីគាំទ្រជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើង។ ហានិភ័យដែលមិនអាចរកឃើញ ដោយការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺធំជាងកំហុសឆ្គងដោយអចេតនា ដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិតការក្លែងបន្លំដោយចេតនាការលុបចោលដោយចេតនា ការបង្ហាញខុស ឬ ការលើសលប់ទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ខ. ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធី សវនកម្មដែលសមស្របទៅនឹងកាលៈទេសៈប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់ លើប្រសិទ្ធភាពគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ ។
- គ. ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់និងភាពសមហេតុផល នៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- ឃ. សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យផ្អែក ទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹង ព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឲ្យធ្វើការ លាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើង ទៅ នឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់នោះ មតិយោបល់មិនត្រឹមត្រូវ ត្រូវបានបញ្ចេញ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើ ភស្តុតាងសវនកម្មដែលទទួលបាន គិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ក៏ប៉ុន្តែ ស្ថានភាព ឬក៏ព្រឹត្តិការណ៍ នាពេលអនាគតអាចបណ្តាលឲ្យ និងក្រុមហ៊ុន មិនអាចបន្តប្រតិបត្តិការជានិរន្ត ភាពបាន។
- ង. វាយតម្លៃការបង្ហាញទូទៅ ទម្រង់ និងអត្ថន័យរបស់របាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាង នានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានា ដើម្បីបង្ហាញនូវភាព ត្រឹមត្រូវ សមស្របរបស់វា។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់និងពេលវេលា ក្នុងការធ្វើសវនកម្មនិងរបបគំហើញសវនកម្មសំខាន់ៗរួមបញ្ចូលទាំងកង្វះខាតធំៗមួយចំនួនទៅលើការគ្រប់គ្រង ផ្ទៃក្នុងដែលពួកយើងរកឃើញកំឡុងពេលធ្វើសវនកម្ម។



យើងខ្ញុំក៏ផ្តល់ជូនគណៈគ្រប់គ្រង នូវសេចក្តីថ្លែងការណ៍មួយ ដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រុមសីលធម៌ដៃទាក់ទងនឹងឯករាជ្យភាពហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងនូវបញ្ហាទាំងអស់ ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំនិងការការពារដែលអាចមាន។

Grant Thornton

ហ្គ្រាន ធីន ខេមបូឌា លីមីតធីត  
 គណនេយ្យករជំនាញ  
 សវនករប្រតិបត្តិចុះបញ្ជី



*Ronald C. Almera*

Ronald C. Almera  
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០





## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៤)	
ទ្រព្យសកម្ម			
សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល	៦	២.០០១.១៧៩	៨.១៥៤.៨០៤
ប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិ			
នៃកម្ពុជាជាតិនៃកម្ពុជា	៧	៧៥០.០០០	៣.០៥៦.២៥០
ឥណទានសុទ្ធដល់អតិថិជន	៨	១.៣៨៤.៤០៣	៥.៦៤១.៤៤២
ទ្រព្យសកម្មផ្សេងៗ	៩	២៣.៥១៥	៩៥.៨២៣
ប្រាក់បញ្ញើ	១០	១០.០០០.០០០	៤០.៧៥០.០០០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១១	១៩៥.០១៦	៧៩៤.៦៩០
ទ្រព្យអរូបី	១២	១២.២៩៣	៥០.០៩៤
ទ្រព្យរូបី	១៣	១៤៣.៨៥៨	៥៨៦.២២១
<b>ទ្រព្យសកម្មរយៈពេលវែង</b>		<b>១៤.៥១០.២៦៤</b>	<b>៥៩.១២៩.៣២៤</b>
មូលធន និងបំណុល			
មូលធន			
ភាគហ៊ុនដើមទុន	១៤	១៥.០០០.០០០	៦១.១២៥.០០០
ខាតក្នុងគ្រា		(៧៦២.៦៨៦)	(៣.០៩០.៤០៤)
ទុនបម្រុងបទបញ្ញត្តិ	១៤.១	៩៥៣	៣.៨៦២
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	(១៧.៥២០)
<b>មូលធនសរុប</b>		<b>១៤.២៣៨.២៦៧</b>	<b>៥៨.០២០.៩៣៨</b>
បំណុល			
បំណុលភតិសន្យា	១១	១៩៤.៤៧៥	៧៩២.៤៨៥
ការជួញដូរ និងគណនីត្រូវទូទាត់ផ្សេងៗ	១៥	១៩៤.៤៧៥	៧៩២.៤៨៥
ពន្ធលើប្រាក់ចំណូលត្រូវបង់	១៨(គ)	៧៧.៤៤២	៣១៥.៥៧៥
<b>បំណុលសរុប</b>		<b>២៧១.៩៩២</b>	<b>១.១០០.៥៤៥</b>
<b>បំណុល និងមូលធនសរុប</b>		<b>១៤.៥១០.២៦៤</b>	<b>៥៩.១២៩.៣២៤</b>



## របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ

សម្រាប់កាលបរិច្ឆេទចាប់ពី  
ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់  
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

កំណត់  
សម្គាល់  
ដុល្លារអាមេរិក ពាន់រៀល  
(កំណត់សម្គាល់ ៤.២)

ចំណូលការប្រាក់	១៦	២៧.៦៥២	១១២.០៤៦
ចំណាយការប្រាក់	៧	(១៤.៤៨៦)	(៥៨.៦៩៧)
<hr/>			
ចំណូលការប្រាក់សុទ្ធ		១៣.១៦៦	៥៣.៣៤៩
ចំណូលប្រតិបត្តិការផ្សេងៗ		២៨១	១.១៣៩
<hr/>			
ចំណូលប្រតិបត្តិការ		១៣.៤៤៧	៥៤.៤៨៨
ចំណាយទូទៅ និងរដ្ឋបាល	១៧	(៧៦១.៨២០)	(៣.០៨៦.៨៩៥)
សំវិធានធនសម្រាប់កម្ចីសង្ស័យ	១១	(១៣.១១៨)	(៥៣.១៥៤)
<hr/>			
ប្រាក់ខាតមុនបង់ពន្ធ		(៧៦១.៤៩១)	(៣.០៨៥.៥៦១)
ចំណាយពន្ធលើប្រាក់ចំណូល	១៨(ខ)	(២៤២)	(៩៨១)
<hr/>			
ខាតសុទ្ធក្នុងគ្រា		(៧៦១.៧៣៣)	(៣.០៨៦.៥៤២)
ខាតពេញលេញផ្សេងៗ៖			
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	(១៧.៥២០)
<hr/>			
សរុបខាតពេញលេញសម្រាប់ការិយបរិច្ឆេទ		(៧៦១.៧៣៣)	(៣.១០៤.០៦២)



## របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

កំណត់សម្គាល់	ដើមទុន	ប្រាក់បម្រុងតាមបទបញ្ញត្តិ	ខាតក្នុងគ្រា	ប្រាក់បម្រុងតាមបទបញ្ញត្តិ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប
សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
							កំណត់សម្គាល់(៤.២)
ដើមទុនចូលរួមនៅកាលបរិច្ឆេទចុះបញ្ជី	១៥	១៥.០០០.០០០	-	-	១៥.០០០.០០០	-	៦១.១២៥.០០០
ខាតក្នុងគ្រា	-	-	(៧៦១.៧៣៣)	-	(៧៦១.៧៣៣)	-	(៣.០៨៦.៥៥២)
ប្រាក់បម្រុងតាមបទបញ្ញត្តិ	១៤.១	-	៩៥៣	-	(៩៥៣)	-	-
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១៧.៥២០)
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>		<b>១៥.០០០.០០០</b>	<b>៩៥៣</b>	<b>(៧៦២.៦៨៦)</b>	<b>១៤.២៣៨.២៦៧</b>	<b>១៤.២៣៨.២៦៧</b>	<b>៥៨.០២០.៩៣៨</b>



## របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩

ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក ពាន់រៀល

កំណត់  
សម្គាល់

(កំណត់សម្គាល់ ៤.២)

សកម្មភាពប្រតិបត្តិការ

ខាតមុនបង់ពន្ធ

(៧៦១.៤៩១)

(៣.០៨៥.៥៦១)

និយ័តកម្មសម្រាប់៖

សំវិធានធនសម្រាប់កម្ចីសង្ស័យ

៨

១៣.១១៨

៥៣.១៥៤

រំលស់ និងរំលស់ទ្រព្យអរូបី

១១.១២.១៣

៧០.៥៤៩

២៨៥.៨៦៥

ចំណាយការប្រាក់

១១

១៤.៤៨៦

៥៨.៦៩៧

ប្រាក់ចំណេញប្រតិបត្តិការ មុនពេលបម្រែបម្រួលដើមទុន

(៧៦១.៤៩១)

(៣.០៨៥.៥៦១)

បម្រែបម្រួលដើមទុនសុទ្ធ

បម្រែបម្រួលឥណទានទៅអតិថិជន

(១.៣៩៧.៥២២)

(៥.៦៦២.៧៥៩)

បម្រែបម្រួលទ្រព្យសកម្មផ្សេងៗ

(៣០.១០០)

(១២១.៩៦៥)

បម្រែបម្រួលប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា

(៧៥០.០០០)

(៣.០៣៩.០០០)

បម្រែបម្រួលក្នុងការជួញដូរ និងការដំណាក់ផ្សេងៗ

៧៧.៤៤២

៣១៣.៧៩៥

សាច់ប្រាក់សុទ្ធប្រើនៅក្នុងសកម្មភាពប្រតិបត្តិការ

(២.៧៦៣.៥១៨)

(១១.១៩៧.៧៧៤)

ពន្ធលើប្រាក់ចំណេញដែលបានបង់

(១៦២)

(៦៥៦)

សាច់ប្រាក់សុទ្ធប្រើនៅក្នុងសកម្មភាពប្រតិបត្តិការ

(២.៧៦៣.៦៨០)

(១១.១៩៨.៤៣០)

សកម្មភាពវិនិយោគ

ប្រាក់កក់ក្នុងការទិញទ្រព្យសកម្ម

១០

(១០.០០០.០០០)

(៤០.៥២០.០០០)

ការទិញទ្រព្យ និងបរិក្ខារ

១៣

(១៦៣.៧៥១)

(៦៦៣.៥១៩)

ការលើទ្រព្យអរូបី

១២

(១៥.៨៤០)

(៦៤.១៨៤)

សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ

(១០.១៧៩.៥៩១)

(៤១.២៤៧.៧០៣)

សកម្មភាពហិរញ្ញប្បទាន

ចំណូលបានពីការបន្ថែមដើមទុន

១៤

១៥.០០០.០០០

៦១.១២៥.០០០

ចំណាយផ្ទៃដើមលើបំណុលភតិសន្យា

១១

(៤១.០៦៤)

(១៦៦.៣៩១)

ចំណាយការប្រាក់ដែលបានបង់លើបំណុលភតិសន្យា

១១

(១៤.៤៨៦)

(៥៨.៦៩៧)

សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន

១៤.៩៥៤.៤៥០

៦០.៨៩៩.៩១២



---

បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់			
សមមូលសុទ្ធក្នុងដើមគ្រា	២.០០១.១៧៩	៨.៤៥៣.៧៧៩	
លំអៀងពីអត្រាប្តូររូបិយប័ណ្ណ	-	(២៩៨.៩៧៥)	
<hr/>			
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងគ្រា	៦	២.០០១.១៧៩	៨.១៥៤.៨០៤

---



# កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុឆ្នាំ

## ១. ព័ត៌មានទូទៅ

ធនាគារឯកទេសម៉ារីថាមម.ក (“ធនាគារ”) គឺជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិតដែលបានបង្កើតនៅព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០៤០៩៣០ ចុះនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃប្រទេសកម្ពុជា (“ធនាគារជាតិនៃកម្ពុជា”) ដើម្បីដំណើរការជាធនាគារឯកទេសនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារទីតាំងស្ថិតនៅផ្ទះលេខ២៣៧សេ ផ្លូវមេរៀសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

នៅចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ២០១៩ ធនាគារមាននិយោជិកចំនួន ១៧ នាក់។

## ២. មូលដ្ឋាននៃការរៀបចំដោយអនុលោមទៅតាម CIFRS

របាយការណ៍ហិរញ្ញវត្ថុដំបូងរបស់ធនាគារចាប់តាំងពីពេលបានចុះបញ្ជី ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)

យោងតាមគោលនយោបាយ របស់ក្រុមប្រឹក្សាជាតិគណនេយ្យនៃកម្ពុជាប្រកាសលេខ០៦៨-MEF-ប្រ.ក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា បានធ្វើសេចក្តីអនុម័តស្តីពីការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRS”) ដែលចេញផ្សាយដោយក្រុមប្រឹក្សាភិបាលស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ដោយគ្មានការកែប្រែ។ រាល់ស្តង់ដារ IFRS ថ្មីដែលចេញផ្សាយនឹងត្រូវបានអនុវត្តដូចគ្នាអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

## ៣. ស្តង់ដារថ្មី ឬ វិសោធនកម្ម និងការបកស្រាយ

### ៣.១ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយ ទៅលើស្តង់ដារដែលមានស្រាប់ ដែលមិនទាន់មានប្រសិទ្ធភាពនៅឡើយ និងមិនទាន់បានអនុម័តដោយធនាគារ

នៅកាលបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះមានស្តង់ដារថ្មីនិងវិសោធនកម្មមួយចំនួនបានចេញ ផ្សាយដោយក្រុមប្រឹក្សាភិបាលស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព។

ស្តង់ដារ និងវិសោធនកម្មដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់បានអនុវត្តភ្លាមៗដោយធនាគាររួមមាន៖

- CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង
- និយមន័យនៃអាជីវកម្ម (វិសោធនកម្ម CIFRS ៣)
- និយមន័យនៃសម្ភារៈ (វិសោធនកម្ម IAS១ និង IAS៨)
- ទស្សនាទាន នៃគំនិតសម្រាប់របាយការណ៍ហិរញ្ញវត្ថុ។

វិសោធនកម្មទាំងនេះមិនរំពឹងទុកថានឹងមានផលប៉ះពាល់សំខាន់ទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងកាលបរិច្ឆេទនៃការអនុវត្តដំបូង និងមិនមានការបង្ហាញណាមួយត្រូវបានធ្វើឡើងឡើយ។



## ៤. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

### ៤.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានបង្ហាញជារូបិយប័ណ្ណដុល្លារអាមេរិក("USD") និង ត្រូវបានរៀបចំឡើងក្រោមថ្លៃដើម ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

### ៤.២ ការប្តូររូបិយប័ណ្ណ ដុល្លារអាមេរិក និងខ្មែររៀល

រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺជាខ្មែររៀល ("KHR") ក៏ប៉ុន្តែប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួន ត្រូវបានកំណត់ជាដុល្លារអាមេរិក។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនសម្រាប់គោលបំណងវាស់វែង និងបង្ហាញ ដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរបស់ធនាគារ។

ប្រតិបត្តិការជារូបិយវត្ថុបរទេស ក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក គឺត្រូវបានប្តូរទៅជាដុល្លារអាមេរិក ក្នុងអត្រាប្តូរប្រាក់ ស្ថិតនៅកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្មនិងបំណុលជារូបិយវត្ថុ កំណត់ដោយរូបិយប័ណ្ណក្រៅពីUSDនៅកាលបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយអត្រាប្តូរប្រាក់នាកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។

ភាពលម្អៀងនៃអត្រាប្តូរប្រាក់ដោយសារការប្តូរប្រាក់គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាត និងចំណូលពេញលេញផ្សេងៗ។

ចំនួនប្រាក់ដុល្លារដែលប្តូរជាប្រាក់រៀលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើឡើងដោយអនុលោមទៅតាមច្បាប់គណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសាឆ្នាំ២០១៦) និងត្រូវបានប្តូរទៅតាមអត្រាប្តូរប្រាក់ ផ្លូវការណ៍ចេញផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារដូចខាងក្រោម៖

	២០១៩
អាត្រាមធ្យម	៤.០៥២
អាត្រាបិទ	៤.០៧៥

បរិមាណនៃការប្តូរទាំងនេះមិនត្រូវបានធ្វើសវនកម្មទេ និងមិនត្រូវបានប្តូរជាប្រាក់រៀលតាមអាត្រាមួយផ្សេងទៀតឡើយ។

### ៤.៣ សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់សុទ្ធនៅក្នុងដៃ និងសមតុល្យនៅក្នុងធនាគារដែលងាយបំលែងទៅជាបរិមាណសាច់ប្រាក់ ដែលមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

### ៤.៤ ឧបករណ៍ហិរញ្ញវត្ថុ

#### ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។





ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃ ទ្រព្យសកម្មនោះផុតកំណត់ ឬនៅពេលហានិភ័យ និងតម្លៃតបស្នងពីកម្មសិទ្ធិភាពជាសារវន្តនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានផ្ទេរ។

ចំណូលហិរញ្ញវត្ថុនឹងឈប់ទទួលស្គាល់ នៅពេលដែលកិច្ចសន្យាបានបញ្ចប់ លុបចោល ឬផុតកាលកំណត់។

**ចំណាត់ថ្នាក់ និងការវាយតម្លៃដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របហើយត្រូវបានកែតម្រូវតាមផ្ទៃប្រតិបត្តិ ការប្រសិនបើមាន)។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមិនមែនជា ឧបករណ៍ទប់ស្កាត់ហានិភ័យត្រូវបានចាត់ថ្នាក់ជាប្រភេទដូច ខាងក្រោម៖

- រំលស់ថ្លៃដើម
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណេញ ឬខាត
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណូលពេញលេញផ្សេងៗ

**ចំណាត់ថ្នាក់ត្រូវបានកំណត់ជារួមដោយ៖**

- គំរូអាជីវកម្មរបស់អង្គការសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ
- លក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ។

រាល់ចំណូលនិងចំណាយទាំងអស់ដែលទាក់ទងទៅនឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ ចំណេញ ឬខាត ត្រូវបានបង្ហាញនៅក្នុងចំណាយហិរញ្ញវត្ថុ ចំណូលហិរញ្ញវត្ថុ ឬហិរញ្ញវត្ថុផ្សេងៗ។

**ការវាយតម្លៃជាបន្តបន្ទាប់នៃទ្រព្យសម្បត្តិហិរញ្ញវត្ថុ**

**ទ្រព្យសកម្មហិរញ្ញវត្ថុនៃរំលស់ថ្លៃដើម**

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើទ្រព្យសកម្មមានលក្ខខណ្ឌដូចខាងក្រោម (និងមិនត្រូវបានកំណត់ជាតម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណេញឬខាត)៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានប្រើប្រាស់គំរូអាជីវកម្មក្នុងគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុនិង ប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា។
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើឲ្យមានការកើនឡើងនូវលំហូរសាច់ប្រាក់ ចំពោះតែការ ទូទាត់សងនៃប្រាក់ដើម និងការប្រាក់ទៅលើចំនួនដើមដែលនៅសល់។

ចំណាត់ថ្នាក់នេះរួមបញ្ចូលទាំងទ្រព្យសកម្មហិរញ្ញវត្ថុមិនប្រែប្រួលដូចជាឥណទាននិងគណនីទទួលបានជាមួយ ការទូទាត់ថេរ ឬ ការទូទាត់អាចកំណត់បាន ដែលមិនត្រូវបានបោះផ្សាយក្នុងទីផ្សារសកម្ម។ បន្ទាប់ពីការ ទទួលស្គាល់ដំបូង ឧបករណ៍ទាំងនោះត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធិ ភាព។ អប្បហារតម្លៃត្រូវបានលុបចោល នៅពេលដែលប្រសិទ្ធិភាពនៃអប្បហារមិនមានភាពជាសារវន្ត។ សមតុល្យសាច់ប្រាក់ និងសមតុល្យសមមូលរបស់ធនាគារ ឥណទានទៅអតិថិជន ទ្រព្យសកម្មផ្សេងៗ ត្រូវបាន ចាត់ក្នុងប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ។



**ទ្រព្យសកម្មហិរញ្ញវត្ថុនៃតម្លៃទីផ្សារសមស្របតាមរយៈចំណេញ ឬខាត**

ទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រើប្រាស់អាជីវកម្មក្រៅពី 'កាន់កាប់សម្រាប់ការប្រមូល' ឬ 'កាន់កាប់សម្រាប់ការប្រមូលនិងលក់' និងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺមិនមែនជាការទូទាត់តែមួយគត់នៃប្រាក់ដើមនិងការប្រាក់ គឺត្រូវបានគណនាតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត។ ពុំមានឧបករណ៍ហិរញ្ញវត្ថុណាមួយរបស់ធនាគារ ស្ថិតក្នុងប្រភេទនេះទេ។

**ទ្រព្យសកម្មហិរញ្ញវត្ថុនៃតម្លៃទីផ្សារសមស្របតាមរយៈចំណូលពេញលេញផ្សេងៗ (FVOCI)**

ធនាគារ គណនាទ្រព្យសកម្មហិរញ្ញវត្ថុទៅតាម FVOCI ប្រសិនបើទ្រព្យសកម្មនោះ ស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- ទ្រព្យសកម្មនោះត្រូវបានកាន់កាប់នៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងប្រមូលលំហូរសាច់ប្រាក់ដែលពាក់ព័ន្ធនឹងការលក់។
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើឲ្យមានការកើនឡើងនូវលំហូរសាច់ប្រាក់ ចំពោះតែការទូទាត់សងនៃប្រាក់ដើម និងការប្រាក់ទៅលើចំនួនដើមដែលនៅសល់។

ចំណេញឬខាតបង់ដែលទទួលស្គាល់នៅក្នុងចំណូលពេញលេញផ្សេងៗនឹងត្រូវបានកែសម្រួលឡើងវិញនៅពេលមានការឈប់ទទួលស្គាល់ទ្រព្យសកម្ម។ ឧបករណ៍ទាំងនេះ រួមបញ្ចូលមូលបត្រដែលបានចុះបញ្ជី និងប័ណ្ណឥណទានដែលកាលពីមុនត្រូវបានចាត់ថ្នាក់ជា 'ការកាន់កាប់សម្រាប់ការលក់' ក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា 'CIAS' លេខ ៣៩។ ពុំមានឧបករណ៍ហិរញ្ញវត្ថុណាមួយរបស់ធនាគារ ស្ថិតក្នុងប្រភេទនេះទេ។

**ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

តម្រូវការថ្មីនៃឱនភាពរបស់ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា 'CIFRS' លេខ ៩ ប្រើប្រាស់ព័ត៌មាននៅពេលខាងមុខ ដើម្បីធ្វើការកំណត់ការខាតបង់ឥណទានដែលរំពឹងទុក តាមគំរូគណនា 'ECL'។ គំរូនេះនឹងជំនួស 'គំរូបាត់បង់ដែលកើតឡើងជាក់ស្តែង' របស់ CIAS លេខ ៣៩។ ឧបករណ៍ដែលស្ថិតនៅក្នុងវិសាលភាពនៃតម្រូវការថ្មីរួមមានឥណទាននិងទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈជាបំណុលផ្សេងទៀតដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម និង FVOCI។ ចំណែកឯគណនីទទួលពាណិជ្ជកម្ម ទ្រព្យសកម្មកិច្ចសន្យា ដែលត្រូវបានទទួលស្គាល់ និងវាស់វែងតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ១៥ និងកិច្ចសន្យាឥណទាន(សម្រាប់អ្នកបញ្ចេញកិច្ចសន្យា)មិនត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាតទេ។

ការទទួលស្គាល់ការខាតបង់ឥណទាន មិនពឹងផ្អែកលើការកំណត់ដំបូងនៃការខាតបង់ឥណទានរបស់ធនាគារទៀតឡើយ។ ដូចទៅវិញ ធនាគារពិចារណាលើព័ត៌មានទូលំទូលាយ នៅពេលវាយតម្លៃហានិភ័យឥណទាននិងវាស់វែងតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ ១៥ និងកិច្ចសន្យាឥណទាន(សម្រាប់អ្នកបញ្ចេញកិច្ចសន្យា) ដែលមិនបានវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត។

ធនាគារក៏បានធ្វើការពិចារណាលើព័ត៌មានទូលំទូលាយ នៅពេលវាយតម្លៃហានិភ័យឥណទាន និងវាស់វែង ECL រួមទាំងព្រឹត្តិការណ៍ពីមុន បច្ចុប្បន្ន និងការព្យាករណ៍ដ៏សមហេតុផល និងអាចជឿជាក់បាន ដែលប៉ះពាល់ដល់លទ្ធភាពនៃការប្រមូលនៃលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ទាំងនោះ។



ដើម្បីអនុវត្តវិធីសាស្ត្រនេះ ការវែកញែកត្រូវបានធ្វើឡើងរវាង៖

- ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាព ចាប់តាំងពីការទទួលស្គាល់ដំបូង ឬ ដែលមានហានិភ័យឥណទានទាប (ដំណាក់កាលទី១) និង;
- ឧបករណ៍ហិរញ្ញវត្ថុដែលបានធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាព ចាប់តាំងពីការទទួលស្គាល់ដំបូង និងមាន ហានិភ័យឥណទានខ្ពស់ (ដំណាក់កាលទី២)។

ដំណាក់កាលទី៣គ្របដណ្តប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងនៃឱនភាពនាការបរិច្ឆេទនៃ របាយការណ៍។

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សំវិធានធន
ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	០ - ២៩ ថ្ងៃ	១%
ឥណទានឃ្នាំមើល	៣០ - ៨៩ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៩០ - ១៧៩ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	១៨០ - ៣៥៩ ថ្ងៃ	៥០%
ឥណទានបាត់បង់	ច្រើនជាង ៣៥៩ ថ្ងៃ	១០០%

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាងមួយឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	០ - ១៤ ថ្ងៃ	១%
ឥណទានឃ្នាំមើល	១៥ - ៣០ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៣១ - ៦០ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	៦១ - ៩០ ថ្ងៃ	៥០%
ឥណទានបាត់បង់	ច្រើនជាង ៩០ ថ្ងៃ	១០០%

មាត្រា ៧៣ នៃប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភារមិន តម្រូវឱ្យធនាគារ ធ្វើការប្រៀបធៀបសំវិធានធនដែលត្រូវបានគណនាស្របតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា និងប្រកាសលេខ ៨៧-០១៧-៣៤៤ ហើយកំណត់ថា៖

១. ក្នុងករណីដែលសំវិធានធនតាមបទបញ្ញត្តិដែលត្រូវបានគណនាស្របតាមប្រកាសមានកម្រិតទាបជាងការ គណនាតាមគំរូ ECL នៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៩ ធនាគារត្រូវកត់ត្រា សំវិធានធនដែលត្រូវបានគណនាដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ ៩។
២. ក្នុងករណីដែលសំវិធានធនតាមបទបញ្ញត្តិដែលត្រូវបានគណនាស្របតាមប្រកាសមានកម្រិតខ្ពស់ជាងការ គណនាតាមគំរូ ECL នៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៩ ធនាគារត្រូវកត់ត្រា សំវិធានធនដែលត្រូវបានគណនាដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ ៩ ហើយផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬ ខាតបង់ ទៅក្នុងប្រាក់បម្រុងតាមបទបញ្ញត្តិ



នៅរបាយការណ៍បម្រែបម្រួលមូលធន ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់ទី១៤.១ផ្តល់ព័ត៌មានលម្អិត ថា តើ ECL ត្រូវបានវាស់វែង និងប្រៀបធៀបនឹងសវិធានធនតាមបទបញ្ញត្តិ យ៉ាងដូចម្តេច។

**ចំណាត់ថ្នាក់ និងការវាស់វែងនៃបំណុលហិរញ្ញវត្ថុ**

ការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ៩ ដើម្បីគណនាបំណុលហិរញ្ញវត្ថុនៅតែមានទ្រង់ទ្រាយធំដូចការគណនា CIAS លេខ៣៩ ដែរ។ ដូចនេះ បំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនមានភាពប៉ះពាល់ និងមិនតម្រូវឲ្យមានការអនុវត្តទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ៩ នោះទេ។ ទោះបីជាយ៉ាងណា គោលការណ៍គណនេយ្យថ្មីរបស់ធនាគារ ត្រូវបានបង្ហាញដូចខាងក្រោម ដើម្បីធ្វើការបកស្រាយឲ្យមានភាពភ្លឺរាយ។

បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមបញ្ចូល ការដូចដូរ និងបំណុលផ្សេងៗ និងបំណុលភតិសន្យា។ បំណុលហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃដំបូងផ្អែកតាមតម្លៃសមស្រប ដែលអាចអនុវត្តសម្រាប់តម្លៃប្រតិបត្តិការ លុះត្រាតែធនាគារត្រូវកំណត់បំណុលហិរញ្ញវត្ថុនៃតម្លៃសមស្របតាមរយៈចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងជាបន្តបន្ទាប់តាមរយៈរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពលើកលែងតែឧបករណ៍និស្សន្ទ និងបំណុលហិរញ្ញវត្ថុ ដែលកំណត់ដោយតម្លៃសមស្របតាមរយៈចំណេញ ឬខាតដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងតម្លៃទីផ្សារសមរម្យជាមួយនឹងសមតុល្យចំណេញឬខាតដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលពេញលេញ។

ចំណាយការប្រាក់ទាំងអស់ និងការផ្លាស់ប្តូរតម្លៃសមស្របដែលរាយការណ៍នៅក្នុងរបាយការណ៍ចំណូលពេញលេញផ្សេងៗ ត្រូវបានរួមបញ្ចូលនៅក្នុងចំណាយ និងចំណូលហិរញ្ញវត្ថុ។

**ការកាត់កង**

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលធនាគារមានសិទ្ធិស្របច្បាប់ដើម្បីទូទាត់និងមានបំណងធ្វើការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុល នៅពេលដំណាលគ្នា។ ចំណូល និងចំណាយ គឺត្រូវបានបង្ហាញតាមមូលដ្ឋានតម្លៃសុទ្ធ នៅពេលដែលមានការអនុញ្ញាត ក្រោមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬនៅពេលចំណេញ ឬខាត បានកើតឡើងពីប្រតិបត្តិការស្រដៀងគ្នា។

**៤.៥ ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៃធនាគារជាតិ**

ប្រាក់បញ្ញើធានាលើដើមទុនត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជារួមមានប្រាក់បញ្ញើក្រោមតម្លៃការប្រាក់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា និងប្រាក់តម្កល់តាមបទបញ្ញត្តិដែលអនុលោមតាមច្បាប់ស្តីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ប្រាក់តម្កល់តាមបទបញ្ញត្តិត្រូវបានកំណត់តាមភាគរយនៃដើមទុនអប្បបរមារបស់ធនាគារ ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។



**៤.៦ ទ្រព្យ និងបរិក្ខារ**

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាព។ ថ្លៃដើម រួមបញ្ចូល ចំណាយដែលត្រូវបានផ្ទេរដោយផ្ទាល់ពីការនាំយកទ្រព្យសកម្មទៅទីតាំង និងលក្ខខណ្ឌដែលចាំបាច់ដទៃទៀត ដែលអាចឲ្យ ធនាគារ ធ្វើប្រតិបត្តិការទាក់ទងនឹង ទ្រព្យ និងបរិក្ខារ ទាំងនោះ ទៅតាមគោលបំណងរបស់ អ្នកគ្រប់គ្រងនៃធនាគារ។

សម្រាប់ចំណាយទាក់ទងនឹងប្រតិបត្តិការផ្លាស់ប្តូរទ្រព្យ និង បរិក្ខារ ធនាគារបានធ្វើការកត់ត្រាថ្លៃដើម បន្ថែម ទៅលើតម្លៃយោងនៃទ្រព្យនិងបរិក្ខារទាំងនោះនៅពេលដែលចំណាយដែលបានកើតឡើងដោយរំពឹងទុកថាវា នឹងផ្តល់ផលបន្ថែមដល់ធនាគារនាពេលអនាគត ហើយតម្លៃយោងនៃទ្រព្យនិងបរិក្ខារចាស់ ត្រូវបានឈប់ ទទួលស្គាល់។ ចំណែកឯការជួសជុល និងការថែទាំផ្សេងៗទាំងអស់ត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍ ចំណូលក្នុងកំឡុងពេលដែលវាកើតឡើង។

រំលស់ ត្រូវបានទទួលស្គាល់លើវិធីសាស្ត្ររំលស់ថេរ ដើម្បីកត់ត្រាថ្លៃដើម ដកចេញនូវតម្លៃកាកសំណល់នៃ ទ្រព្យ និងបរិក្ខារតាមអាយុកាលប៉ាន់ស្មាននៃទ្រព្យសម្បត្តិដូចខាងក្រោម៖

**អាយុកាលប្រើប្រាស់**

គ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់	៤ - ឆ្នាំ
សម្ភារៈប្រើប្រាស់	៥ ឆ្នាំ
បរិក្ខារកុំព្យូទ័រ	២-៥ ឆ្នាំ
យានយន្ត	៥ឆ្នាំ
ការជួសជុលកែលម្អ	១០ឆ្នាំ

តម្លៃកាកសំណល់រយៈពេលប្រើប្រាស់និងវិធីសាស្ត្ររំលស់ត្រូវបានពិនិត្យឡើងវិញដោយអ្នកគ្រប់គ្រងហើយ ត្រូវបានកែតម្រូវ ប្រសិនបើមានការចង្អុលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ណាមួយចាប់តាំងពីកាលបរិច្ឆេទនៃ របាយការណ៍ចុងក្រោយ។

តម្លៃយោងរបស់ទ្រព្យសកម្មមួយត្រូវបានកាត់ចេញពីកំណត់ត្រាភ្លាមៗទៅតាមតម្លៃដែលអាចទទួលបាន ពីទ្រព្យសកម្មនោះ ប្រសិនបើតម្លៃយោងរបស់វាធំជាងតម្លៃដែលអាចប្រមូលបានមកវិញ។

ចំណេញ និងខាតលើការលក់ ត្រូវបានកំណត់ដោយការប្រៀបធៀបសាច់ប្រាក់ទទួលបាន ជាមួយនឹងតម្លៃ យោង ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬ ខាត និងចំណូលពេញលេញផ្សេងៗ។

**៤.៧ ទ្រព្យអរូបី**

ទ្រព្យអរូបីរួមមានសូហ្វវែរ ដែលបានកំណត់ទាំងថ្លៃដើមដកជាមួយការរំលស់បង្គរ និងការខាតបង់ឱនភាពនៃ តម្លៃ។ ថ្លៃដើម រួមបញ្ចូលចំណាយដែលត្រូវបានផ្ទេរដោយផ្ទាល់ពីការទិញយកសូហ្វវែរសម្រាប់ប្រើប្រាស់។ សូហ្វវែរមិនបានធ្វើការរំលស់មុនពេលត្រូវបានប្រើប្រាស់ឡើយ។



**៤.៨ ការទទួលស្គាល់ចំណូល និងចំណាយ**

ចំណូលការប្រាក់និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាតដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធិភាព។ អាត្រាការប្រាក់ប្រសិទ្ធិភាពគឺជា អាត្រាការប្រាក់ដែលត្រូវបានប៉ាន់ស្មានថាការទូទាត់សាច់ប្រាក់និងនៅពេលអនាគតតាមរយៈការរំពឹងទុកនៃអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ឬនៅពេលដែលសមស្រប កាលបរិច្ឆេទខ្លីជាង) ទៅនឹងតម្លៃយោងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ នៅពេលធ្វើការគណនាអាត្រាការប្រាក់ប្រសិទ្ធិភាពធនាគារប៉ាន់ស្មានពីលំហូរសាច់ប្រាក់នៅពេលអនាគត ដោយពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមែនការបាត់បង់ឥណទាននៅពេលអនាគត។

ការគណនាអាត្រាការប្រាក់ប្រសិទ្ធិភាពរួមបញ្ចូលជាមួយប្រតិបត្តិការផ្លូវដើមនិងកម្រៃសេវាកម្រិតដែលបានបង់ឬបានទទួលដែលជាផ្នែកសំខាន់មួយនៃអាត្រាការប្រាក់ប្រសិទ្ធិភាព។ ប្រតិបត្តិការផ្លូវដើមរួមបញ្ចូលទាំងការចំណាយបន្ថែមដែលត្រូវបានកំណត់ដោយផ្ទាល់ដើម្បីទទួលបាន ឬចេញទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមួយ។

ចំណូលនិងចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញឬខាតនិងចំណូលពេញលេញផ្សេងៗរួមជាមួយការប្រាក់ក្នុងទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមការចំណាយរំលស់ត្រូវបានគណនាលើមូលដ្ឋានអាត្រាការប្រាក់ប្រសិទ្ធិភាព។

កម្រៃសេវា និងកម្រៃដើងសារ និងចំណាយដែលសរុបទៅនឹងអាត្រាការប្រាក់ប្រសិទ្ធិភាពនៅក្នុងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមួយ ដែលបានបញ្ចូលនៅក្នុងការវាស់វែងនៃអាត្រាការប្រាក់ប្រសិទ្ធិភាព។

**៤.៩ ពន្ធលើប្រាក់ចំណូល**

ពន្ធលើប្រាក់ចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត រួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យា។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែធាតុណា ដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ក្នុងករណីដែលទទួលស្គាល់ក្នុងមូលធន។

ពន្ធលើប្រាក់ចំណូលក្នុងគ្រាគឺជាពន្ធដែលរំពឹងថាត្រូវបង់លើប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័តឬអនុម័តនាកាលបរិច្ឆេទនៃតារាងតុល្យការនិងនិយ័តកម្មណាមួយលើពន្ធដែលនឹងត្រូវបង់ពីការិយបរិច្ឆេទមុនៗ។

ពន្ធពន្យា ត្រូវបានកំណត់ដោយប្រើប្រាស់វិធីសាស្ត្ររបាយការណ៍តុល្យការ ដែលផ្តល់ទៅលើភាពលម្អៀងបណ្តោះ អាសន្ន រវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។ ពន្ធពន្យា ត្រូវបានកំណត់ដោយការឆ្លុះបញ្ចាំងពីលទ្ធផល ដែលធនាគាររំពឹងទុកថានឹងបានទទួលមកវិញឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្មនិងបំណុលដោយប្រើប្រាស់អត្រាពន្ធ ដែលបានអនុម័តនាកាលបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យាជាទ្រព្យសកម្មត្រូវបានទទួលស្គាល់តែក្នុងករណីដែលវាអាចនឹងកើតមានឡើងលើប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត ដែលទ្រព្យសកម្មអាចប្រើប្រាស់បានតែប៉ុណ្ណោះ។ ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបាន





ត្រូវពិនិត្យនៅរៀងរាល់កាល បរិច្ឆេទនៃរបាយការណ៍ហើយត្រូវបានកាត់បន្ថយក្នុងករណី ដែលអត្ថប្រយោជន៍ ពន្ធពាក់ព័ន្ធ នឹងមិនអាចប្រើប្រាស់បាន។

**៣.៩ សម្ព័ន្ធហិរិយា**

ភាគីពាក់ព័ន្ធ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលទាក់ទងទៅនឹងធនាគារ។ ប្រតិបត្តិការទាក់ទងនឹងសម្ព័ន្ធហិរិយា គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងសម្ព័ន្ធហិរិយា ដោយមិនគិតពីថ្លៃដែលបានចំណាយ។

**៣.៩.១ រូបវន្តបុគ្គល ឬសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងរូបវន្តបុគ្គលដែលទាក់ទងនឹងធនាគារ ប្រសិនបើបុគ្គលនោះ៖**

- (ក) មានសិទ្ធិគ្រប់គ្រង ឬចូលរួមគ្រប់គ្រងនៅក្នុងធនាគារ
- (ខ) មានឥទ្ធិពលគួរអោយកត់សម្គាល់លើធនាគារ ឬ
- (គ) គឺជាសមាជិកនៃបុគ្គលគ្រប់គ្រងសំខាន់របស់ធនាគារ។

**៣.៩.២ សហគ្រាសដែលទាក់ទងនឹងធនាគារ ប្រសិនបើមានលក្ខខណ្ឌដែលត្រូវបានអនុវត្តដូចខាងក្រោម៖**

- (ក) ធនាគារ គឺជាសមាជិកនៃសម្ព័ន្ធតែមួយ
- (ខ) អង្គភាពមួយដែលបានចូលរួម ឬការបណ្តាក់ទុនរួមគ្នារបស់អង្គភាពផ្សេងៗទៀត។
- (គ) អង្គភាពទាំងពីរ គឺជាការបណ្តាក់ទុនរួមគ្នានៃភាគីទីបីដូចគ្នា។
- (ឃ) អង្គភាពមួយ គឺជាការបណ្តាក់ទុនរួមគ្នានៃភាគីទីបី ហើយអង្គភាពផ្សេងទៀតគឺជាសហការីនៃ អង្គភាពទីបី។
- (ង) អង្គភាពគឺជាផែនការទទួលបានអត្ថប្រយោជន៍ការងារ សម្រាប់អត្ថប្រយោជន៍របស់នយោជិក របស់ធនាគារ។
- (ច) អង្គភាពត្រូវបានគ្រប់គ្រង ឬការរួមគ្នាគ្រប់គ្រងដោយមនុស្សម្នាក់ដែលបានកំណត់នៅក្នុងចំណុច ខាងលើ។
- (ឆ) បុគ្គលមួយដែលបានកំណត់ខាងលើ ដែលមានឥទ្ធិពលគួរអោយកត់សម្គាល់លើអង្គភាព ឬជា សមាជិកនៃបុគ្គល គ្រប់គ្រងសំខាន់នៃក្រុមហ៊ុនកាន់កាប់ចុងក្រោយ ឬអង្គភាព។
- (ជ) អង្គភាព ឬសមាជិកណាមួយ នៃសម្ព័ន្ធដែលជាផ្នែកមួយ ផ្តល់សេវាកម្មគ្រប់គ្រងបុគ្គលិកសំខាន់ៗ ដល់ធនាគារ។

**៥. ការប៉ាន់ស្មានសំខាន់ៗក្នុងគោលការណ៍គណនេយ្យ ការសន្មត និង ការវិនិច្ឆ័យ**

ធនាគារធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតទាក់ទងទៅនឹងប្រតិបត្តិការនាពេលអនាគត ដែលអាចនឹង មិនដូចទៅនឹងលទ្ធផលជាក់ស្តែង។ ការប៉ាន់ស្មានគណនេយ្យ ការវិនិច្ឆ័យ និងការសន្មតមួយចំនួន ដែលអាច បណ្តាលអោយមានការប៉ះពាល់សំខាន់នៅក្នុងការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលត្រូវបានសង្ខេបដូចខាងក្រោម៖

**៥.១ ការវិនិច្ឆ័យ និងការសន្មតគណនេយ្យសំខាន់ៗ**

**ការវាស់វែងនៃការបាត់បង់ឥណទានដែលបានរំពឹងទុក**

ការខាតបង់ឥណទានគឺជាភាពខុសគ្នារវាងលំហូរសាច់ប្រាក់កិច្ចសន្យាទាំងអស់ដែលធនាគារបានគ្រោងទុកនឹង



ទទួលបានលំហូរសាច់ប្រាក់នោះ និងលំហូរសាច់ប្រាក់ដែលខ្លួនរំពឹងទុកថានឹងទទួលបាន។ ការខាតបង់ ឥណទានដែលបានរំពឹងទុកគឺជាការប៉ាន់ប្រមាណដោយផ្អែកលើប្រូបាប៊ីលីតេនៃការបាត់បង់ឥណទាន ដែល ទាមទារអោយធនាគារធ្វើការប៉ាន់ស្មាននិងសន្មត។ ការខាតបង់ឥណទានដែលបានរំពឹងទុកនឹងត្រូវបានបញ្ចុះ អត្រាការប្រាក់ប្រសិទ្ធភាពដើម។

**អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលបានរំលស់**

ធនាគារពិនិត្យមើលឡើងវិញនៃការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលបានរំលស់រាល់កាល បរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកលើការរំពឹងទុកក្នុងការប្រើប្រាស់ទ្រព្យសកម្ម។

**ការទទួលស្គាល់ពន្ធពន្យាទ្រព្យសកម្ម**

វិសាលភាពនៃការទទួលស្គាល់ទ្រព្យសកម្មអាចត្រូវបានទទួលស្គាល់អាស្រ័យលើការវាយតម្លៃនៃប្រូបាប៊ីលីតេ មួយដែលពន្ធប្រាក់ចំណូលនាពេលអនាគតអាចប្រើបានជាមួយនឹងការកាត់កង ភាពខុសគ្នាបណ្តោះអាសន្ន និងពន្ធខាតយោងដែលនឹងត្រូវបានប្រើប្រាស់។ បន្ថែមពីនេះទៅទៀត ការវិនិច្ឆ័យសំខាន់ៗគឺត្រូវបានទាមទារ នៅក្នុងការវាយតម្លៃបំពេញនៃដែនកំណត់នៃផ្នែកច្បាប់ឬក៏សេដ្ឋកិច្ចណាមួយឡើងឬភាពមិនប្រាកដប្រជា នៅ ក្នុងយុគាធិការពន្ធផ្សេងៗ។

**ការបង់ពន្ធលើប្រាក់ចំណូល**

ការវិនិច្ឆ័យសំខាន់ៗរួមមាន ការកំណត់បទប្បញ្ញត្តិរបស់ធនាគារសម្រាប់លើប្រាក់ចំណូល។ ធនាគារ ទទួលស្គាល់បំណុលសម្រាប់ការប៉ាន់ស្មានចំណាយបង់ពន្ធអាស្រ័យលើការព្យាករណ៍លើពន្ធដែលត្រូវបង់ តាមរយៈការបកស្រាយរបស់គណៈគ្រប់គ្រងលើនីតិកម្មពន្ធផ្សេងៗ។ នៅពេលពន្ធចុងក្រោយចេញមកបញ្ហា នេះមានភាពលម្អៀងពីចំនួនទឹកប្រាក់ដែលបាន ទទួលស្គាល់ពីដំបូងភាពខុសគ្នាបែបនេះនឹងប៉ះពាល់ដល់សំវិធានធនពន្ធក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំដែល ការសម្រេចបែបនេះនឹងត្រូវបានកើតឡើង។

**ភតិសន្យា - ការប៉ាន់ស្មានអត្រាការប្រាក់កម្ចីដែលអាចកើនឡើង**

ធនាគារមិនអាចកំណត់អត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យាបានទេ ដូច្នេះ ធនាគារប្រើប្រាស់អត្រា ការប្រាក់កម្ចីបន្ថែមរបស់ខ្លួន (IBR) ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR គឺជាអត្រាការប្រាក់ដែលធនាគារ អាចបង់សម្រាប់ប្រាក់កម្ចីក្នុងរយៈពេលដូចគ្នាឬប្រើប្រាស់វត្ថុបញ្ចាំស្រដៀងគ្នាឬការទទួលបានទ្រព្យសកម្មដែល មានតម្លៃប្រហាក់ប្រហែលទៅនឹងសិទ្ធិនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មនៅក្នុងស្ថានភាពហិរញ្ញវត្ថុស្រដៀងគ្នា។ ធនាគារប៉ាន់ស្មាន IBR ដោយប្រើប្រាស់អត្រាការប្រាក់កម្ចីជាមធ្យមនៅក្នុងកម្ពុជា។

**៥.២ ការវិនិច្ឆ័យស្ថានភាពនេយ្យសំខាន់ៗ**

គណៈគ្រប់គ្រងមិនមាន ការវិនិច្ឆ័យសំខាន់ៗណាមួយដែលត្រូវបញ្ហាទាក់ទងទៅនឹងចំនួនទឹកប្រាក់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុឡើយ។



**៦ សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល**

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
សាច់ប្រាក់ក្នុងដៃ	៦.០០០	២៤.៤៥០
សាច់ប្រាក់តម្កល់នៅ៖		
ធនាគារជាតិនៃកម្ពុជា	១៣.៦៨៤	៥៥.៧៦២
ធនាគារពាណិជ្ជដទៃទៀត	១.៩៨១.៤៩៥	៨.០៧៤.៥៩២
	២.០០១.១៧៩	៨.១៥៤.៨០៤
<b>បង្ហាញដោយរូបិយប័ណ្ណ៖</b>		
ប្រាក់ដុល្លារអាមេរិក	២.០០១.១៧៩	៨.១៥៤.៨០៤
	២.០០១.១៧៩	៨.១៥៤.៨០៤

**៧ ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៅធនាគារជាតិ**

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ប្រាក់តម្កល់តាមបទបញ្ញត្តិ	៧៥០.០០០	៣.០៥៦.២៥០
	៧៥០.០០០	៣.០៥៦.២៥០

គណនីនេះតំណាងប្រាក់បញ្ញើធានាលើដើមទុនដែលស្នើទៅនឹង ៥% នៃដើមទុនធនាគារដែលបានចុះបញ្ជីដែលបានតម្រូវក្រោមប្រកាសលេខ ធ៧-០០-០៥ ប្រ.ក នៅក្នុងអាជ្ញាប័ណ្ណជាធនាគារឯកទេស ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ២០០០ និងប្រកាសលេខ ធ៧-០០-២៨ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ក្នុងវិសោធនកម្មមាត្រា ៩ និង ១៣ នៃប្រកាសលេខ ធ៧-០០-០៥។

ដើមទុននេះត្រូវបានតម្កល់នៅធនាគារជាតិ នៃកម្ពុជា ក្នុងរូបិយប័ណ្ណដុល្លារអាមេរិក ហើយប្រាក់តម្កល់មិនអាចប្រើប្រាស់បាននៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ប៉ុន្តែនឹងទទួលបានត្រលប់មកវិញនៅពេលដែលក្រុមហ៊ុនសម្រេចបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។ នៅក្នុងកំឡុងកាលបរិច្ឆេទទទួលបានការប្រាក់ ៣/៨ LIBOR (៦ ខែ) ចន្លោះពី ០.៤% ទៅ ០.៥% ក្នុងមួយឆ្នាំ។



**៨ ឥណទានទៅអោយអតិថិជនសុទ្ធ**

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

(កំណត់សម្គាល់៤.២)

កម្ចីអតិថិជន៖

ឥណទានគេហដ្ឋាន

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

សរុបឥណទានទៅអតិថិជន-ដុល

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

ឥណទានអាក្រក់ និងជាប់សង្ស័យទៅអោយអតិថិជន

(១៣.១១៨)

(៥៣.៤៥៦)

ឥណទានទៅអោយអតិថិជនសុទ្ធ

១.៣៨៤.៤០៣

៥.៦៤១.៤៤២

បម្រែបម្រួល ឥណទានអាក្រក់ និងជាប់សង្ស័យនៃភតិសន្យាដែលអាចទទួលបានដូចខាងក្រោម៖

សម្រាប់កាលបរិច្ឆេទចាប់ពី ថ្ងៃទី៥ ខែមីនា

ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

(កំណត់សម្គាល់៤.២)

កាលបរិច្ឆេទចុះបញ្ជី

-

-

បន្ថែមនៅក្នុងគ្រា

១៣.១១៨

៥៣.១៥៤

លម្អៀងនៃការប្តូររូបិយប័ណ្ណ

-

៣០២

ចុងកាលបរិច្ឆេទ

១៣.១១៨

៥៣.៤៥៦



ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

(កំណត់សម្គាល់៤.២)

(ក) តាមកាលកំណត់៖

ក្នុងកំឡុងពេល ១ឆ្នាំ

៩១.០០៦

៣៧០.៨៤៩

ពី ២ ទៅ ៥ ឆ្នាំ

៣៨៣.៤០៨

១.៥៦២.៣៨៨

ច្រើនជាង ៥ ឆ្នាំ

៩២៣.១០៧

៣.៧៦១.៦៦១

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

(ខ) តាមវត្ថុបញ្ចាំ៖

មានវត្ថុបញ្ចាំ

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

(គ) តាមប្រភេទអាជីវកម្ម៖

ឥណទានគេហដ្ឋាន

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

(ឃ) តាមរូបិយប័ណ្ណ៖

ដុល្លារអាមេរិក

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

(ង) តាមនិវាសនដ្ឋាន៖

និវាសនជន

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

(ច) តាមទំនាក់ទំនង៖

មិនមែនសម្ព័ន្ធឯក្ខតិ

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

(ឆ) តាមការអនុវត្ត៖

ឥណទានស្តង់ដារ៖

មានវត្ថុបញ្ចាំ

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

(ជ) តាមការបង្ហាញទូលាយ៖

មិនបានបង្ហាញ

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

១.៣៩៧.៥២១

៥.៦៩៤.៨៩៨

២០១៩

(ឈ) អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

រយៈពេលឥណទាន

៤% -៨%



## ៩ ទ្រព្យសកម្មផ្សេងៗ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

(កំណត់សម្គាល់៤.២)

ប្រាក់កក់ដែលបានសងត្រលប់មកវិញ

២៣.៥១៥

៩៥.៨២៣

២៣.៥១៥

៩៥.៨២៣

### ១០ ប្រាក់កក់

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារបានធ្វើកិច្ចសន្យាក្នុងការទិញ និងលក់មួយជាមួយលោក ហេង សិទ្ធិ ដើម្បី ទិញអគារ ៥ជាន់ ដែលវាត្រូវបានប្រើជាការិយាល័យកណ្តាលរបស់ធនាគារ និងសកម្មភាពពាណិជ្ជផ្សេងៗនា ពេលអនាគត។ អាគារ គឺស្ថិតនៅក្នុងដំណើរការសាងសង់ គិតត្រឹមកាលបរិច្ឆេទរាយការណ៍ និងអាគារនេះ ត្រូវបានគិតថានឹងត្រូវបានសាងសង់រួចរាល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

### ១១ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលភតិសន្យា

#### ក្រុមហ៊ុនជាកតិសន្យា

ក្រុមហ៊ុនមានកិច្ចសន្យាភតិសន្យាសម្រាប់អគារដែលត្រូវបានប្រើប្រាស់ជាការិយាល័យសម្រាប់រយៈពេល៤ឆ្នាំ ជាមួយនឹងជម្រើសបន្តភតិសន្យាបន្ទាប់ពីចប់រយៈពេលនៃភតិសន្យា។ ជាទូទៅធនាគារត្រូវបានហាមឃាត់មិន ឲ្យចាត់តាំង និងធ្វើឲ្យទ្រព្យសកម្មភតិសន្យាមានការថយចុះទេ។

តម្លៃយោងនៃការប្រើប្រាស់ទ្រព្យត្រូវបានទទួលស្គាល់ និងមានបម្រែបម្រួលក្នុងឆ្នាំដូចដែលបានបង្ហាញខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

(កំណត់សម្គាល់៤.២)

អាគារថ្ងៃទី៥ ខែមីនា

២៤២.១២៤

៩៨១.០៨៦

រំលស់

(៤៧.១០៨)

(១៩០.៨៨២)

លម្អៀងនៃការប្តូររូបិយប័ណ្ណ

-

៤.៤៨៦

សមតុល្យថ្ងៃទី ៣១ ខែធ្នូ

១៩៥.០១៦

៧៩៤.៦៩០

ខាងក្រោមនេះគឺជាចំនួនទឹកប្រាក់យោងនៃបំណុលភតិសន្យា និងបម្រែបម្រួលនៅក្នុងឆ្នាំ៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

(កំណត់សម្គាល់៤.២)

ថ្ងៃទី៥ ខែមីនា

២៣៥.៥៣៩

៩៥៤.៤០៤

ការកើនឡើងនៃការប្រាក់

១៤.៤៨៦

៥៨.៦៩៧

ចំណាយ

(៥៥.៥៥០)

(២២៥.០៨៩)



លម្អៀងនៃការប្តូររូបិយប័ណ្ណ - ៤.៤៧៣

សមតុល្យថ្ងៃទី ៣១ ខែធ្នូ ១៩៤.៤៧៥ ៧៩២.៤៨៥

ការវិភាគបន្ថែមនៃកាលកំណត់ភតិសន្យាត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២២។ អត្រាការប្រាក់កម្ចី ជាមធ្យម ដែលត្រូវបានប្រើប្រាស់សម្រាប់ការកំណត់បំណុលភតិសន្យា អនុលោមទៅតាម CIFRS លេខ១៦ គឺ ៨ ភាគរយ។

ចំណាយដែលទាក់ទងនឹងការជួលដែលមិនបានរាប់បញ្ចូលក្នុងពេលគណនាបំពុលភតិសន្យាត្រូវបានបង្ហាញដូច ខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ចំណាយលើការជួលរយៈពេលខ្លី (កំណត់សម្គាល់១៧)	៣៤.៤៥០	១៣៩.៥៩១
	៣៤.៤៥០	១៣៩.៥៩១

**១២ ទ្រព្យ អរូបិ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
សូហ្វវែរ		
ថ្លៃដើមសរុប		
ទិញថែមក្នុងគ្រា	១៥.៨៤០	៦៤.១៨៤
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៣៦៥
	១៥.៨៤០	៦៤.៥៤៩

រំលស់		
រំលស់ក្នុងគ្រា	(៣.៥៤៧)	(១៤.៣៧២)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(៨៣)

រំលស់សរុប (៣.៥៤៧) (១៤.៤៥៥)

តម្លៃយោង នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ១២.២៩៣ ៥០.០៩៤



**១៣ ប្រឡូ និងបរិក្ខារ**



	បរិក្ខារកុំព្យូទ័រ	បរិក្ខារ	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	ការជួសជុល កែលម្អអគារ	យានយន្ត	សរុប	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់៤.២)
តម្លៃយោងសរុប							
ការទិញបន្ថែម	២៨.៤៩៣	២៥.៨៥៨	១៧.៧២៤	៥៦.១៧៦	៣៥.៥០០	១៦៣.៧៥១	៦៦៣.៥១៩
លម្អៀងនៃការប្តូរយប់ល្អ	-	-	-	-	-	-	៣.៧៦៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២៨.៤៩៣	២៥.៨៥៨	១៧.៧២៤	៥៦.១៧៦	៣៥.៥០០	១៦៣.៧៥១	៦៦៧.២៨៦
ការរំលស់បង្ក							
ការរំលស់	(៤.២៦៤)	(២.៩១២)	(៣.១៧៩)	(៤.២១៣)	(៥.៣២៥)	(១៩.៨៩៣)	(៨០.៦០៦)
លម្អៀងនៃការប្តូរយប់ល្អ	-	-	-	-	-	-	(៤៥៩)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(៤.២៦៤)	(២.៩១២)	(៣.១៧៩)	(៤.២១៣)	(៥.៣២៥)	(១៩.៨៩៣)	(៨១.០៦៥)
តម្លៃយោងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២៤.២២៩	២២.៩៤៦	១៤.៥៤៥	៥១.៩៦៣	៣០.១៧៥	១៤៣.៨៥៨	៥៨៦.២២១



**១៤ ដើមទុន**

រាល់ភាគហ៊ុនទាំងអស់ត្រូវបានចុះបញ្ជី បោះផ្សាយ និងបានបង់ជាមួយតម្លៃក្នុងមួយភាគហ៊ុន ១ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។

ព័ត៌មានលម្អិតនៃភាគហ៊ុនរបស់ក្រុមហ៊ុននៅចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

	ចំនួនភាគហ៊ុន	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
		ភាគរយ ម្ចាស់ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក	ចំនួន ពាន់រៀល (កំណត់សម្គាល់៤.២)
ហេង សិទ្ធិ	១៤.២៥០.០០០	៩៥%	១៤.២៥០.០០០	៥៨.០៦៨.៧៥០
ហេង ពិសី	៧៥០.០០០	៥%	៧៥០.០០០	៣.០៥៦.២៥០
	<b>១៥.០០០.០០០</b>	<b>១០០%</b>	<b>១៥.០០០.០០០</b>	<b>៦១.១២៥.០០០</b>

**១៤.១ ទុនបម្រុងបទបញ្ញត្តិ**

សំវិធានធនតាមបញ្ញត្តិដែលបានគណនាគឺ ៩៥៣ដុល្លារអាមេរិក ខ្ពស់ជាង ECL ដែលបានគណនា។ បន្ថែមពីនេះ ដើម្បីអនុលោមទៅតាមប្រកាសលេខ៧-០១៧-៣៤៤មាត្រា៧៣(ខ)ទឹកប្រាក់ចំនួន៩៥៣ដុល្លារអាមេរិក ត្រូវបានផ្ទេរពីការខាត សម្រាប់កាលបរិច្ឆេទនៃការរក្សាដើមទុនតាមបទបញ្ញត្តិ។

**១៥ ការដ្ឋានដូរ និងគណនីត្រូវទូទាត់ផ្សេងៗ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
សំវិធានធន	៥៧.០៨៤	២៣២.៦១៧
ការដ្ឋានដូរដែលត្រូវទូទាត់សងផ្សេងៗ	៧៧.៤៤២	៣១៥.៥៧៥
	<b>៥៧.០៨៤</b>	<b>២៣២.៦១៧</b>



## ១៦ ចំណូលការប្រាក់

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩  
ដុល្លារអាមេរិក ពាន់រៀល  
(កំណត់សម្គាល់៤.២)

ឥនទានទៅឲ្យអតិថិជន	២៣.៩៦៨	៩៧.១១៨
ប្រាក់បញ្ញើ និងតម្កល់ជាមួយធនាគារផ្សេងៗ	៣.៦៨៤	១៤.៩២៨
	២៧.៦៥២	១១២.០៤៦

## ១៧ ចំណាយទូទៅនិងរដ្ឋបាល

សម្រាប់ការិយបរិច្ឆេទ  
ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់  
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩  
ដុល្លារអាមេរិក ពាន់រៀល  
(កំណត់សម្គាល់៤.២)

ចំណាយលើបុគ្គលិក	៤២៩.១៩០	១.៧៣៩.០៧៨
រំលស់លើទ្រព្យរូបិយ និងអរូបិយ	៧០.៥៤៩	២៨៥.៨៦៥
ចំណាយបង់ពន្ធ	៥៨.៥៧៦	២៣៧.៣៥០
ចំណាយលើផ្នែកវិជ្ជាជីវៈ	៤៣.២៥៤	១៧៥.២៦៥
ចំណាយលើបេសកកម្ម និងចំណាយកំសាន្ត	៤២.២១០	១៧១.០៣៥
ចំណាយលើសមាគមន៍មីក្រូហិរញ្ញវត្ថុ	៣៨.១៦៩	១៥៤.៦៦១
ចំណាយលើការជួល	៣៤.៤៥០	១៣៩.៥៩១
ចំណាយសន្តិសុខ	៨.៦៤៤	៣៥.០២៥
ចំណាយលើផ្នែកទំនាក់ទំនងផ្សេងៗ	៦.៨៦១	២៧.៨០១
ចំណាយកុំព្យូទ័រ និងការផ្គត់ផ្គង់សម្ភារៈការិយាល័យ	៤.៩៣៥	១៩.៩៩៧
ចំណាយលើទឹកភ្លើង	៤.៦៨៨	១៨.៩៩៦
ចំណាយលើការជួសជុល និងថែទាំ	១.៩១៣	៧.៧៥១
ចំណាយលើប្រេងឥន្ធនៈលើយានយន្ត និងចំណាយផ្សេងៗ	៨១៨	៣.៣១៥
ចំណាយផ្សេងៗ	១៧.៥៦៣	៧១.១៦៥
	៧៦១.៨២០	៣.០៨៦.៨៩៥



**១៨ ពន្ធលើប្រាក់ចំណូល**

**(ក) អត្រាពន្ធលើប្រាក់ចំណូល**

អនុលោមតាមច្បាប់ពន្ធកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការទូទាត់ពន្ធលើប្រាក់ចំណូល (“TOI”) នៅក្នុងអត្រា២០%នៃចំណូលជាប់ពន្ធ ឬពន្ធអប្បបរមាគឺជាបំណុលពន្ធប្រចាំឆ្នាំ ដែលស្មើនឹង១%នៃផលរបរប្រចាំឆ្នាំរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែពន្ធលើអាករបន្ថែម ដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង ។

ការប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវបានត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ ដោយសារតែការអនុវត្តរបស់ច្បាប់សារពើពន្ធ និងបទបញ្ញត្តិស្តីពីប្រតិបត្តិការជាច្រើនប្រភេទងាយនឹងមានការបកស្រាយផ្សេងៗគ្នា ហើយសមតុល្យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងមានការផ្លាស់ប្តូរនាកាលបរិច្ឆេទក្រោយមកទៀតលើសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។

**(ខ) ចំណាយពន្ធលើប្រាក់ចំណូល**

ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណេញគណនេយ្យមុនបង់ពន្ធ និងនឹងប្រាក់ចំណូលជាប់ពន្ធដែលបានប៉ាន់ស្មានសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៥)
ខាតមុនបង់ពន្ធ	(៧៦១.៤៩១)	(៣.០៨៥.៥៦១)
បូក៖ ចំណាយមិនអាចកាត់កងបាន	១០០.៧៤៩	៤០៨.២៣៥
បម្រែបម្រួលនៃពន្ធពន្យារទ្រព្យសកម្មដែកមិនបានទទួលស្គាល់	៦៦០.៧៤២	២.៦៧៧.៣២៧
ការខាតជាប់ពន្ធដែលបានប៉ាន់ស្មាន	-	-
ពន្ធលើប្រាក់ចំណូលនៅអត្រា ២០% (ក)	-	-
ពន្ធអតិបរមា ១% នៃប្រាក់ចំណូល (ខ)	២៤២	៩៨១
ការប៉ាន់ស្មានចំណាយចំពោះពន្ធនៃប្រាក់ចំណូល (ខ្ពស់ជាង ក ឬ ខ))	២៤២	៩៨១

ប្រព័ន្ធពន្ធដារនៅកម្ពុជាគឺនៅថ្មី និងកំណត់ដោយពន្ធដារច្រើន ហើយច្បាប់ជាញឹកញាប់មានការផ្លាស់ប្តូរ ហើយមិនសូវច្បាស់លាស់និងអាស្រ័យលើការបកស្រាយ។ ជាញឹកញាប់ការបកស្រាយផ្សេងគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធដារ និងក្នុងដែនយុត្តាធិការជាច្រើន។ ពន្ធគឺត្រូវការត្រួតពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើន ដែលស្របតាមច្បាប់ក្នុងការដាក់ពិន័យដ៏ធ្ងន់ធ្ងរ ទណ្ឌកម្ម និងគិតការប្រាក់។



កត្តាខាងលើនេះអាចបង្កើតហានិភ័យពន្ធនៅកម្ពុជាច្រើនជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានផ្តល់គ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃច្បាប់សារពើពន្ធ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយការប៉ះពាល់អាចធ្ងន់ធ្ងរចាប់តាំងពីការចុះបញ្ជីរបស់ធនាគារ។

**តម្លៃយោងនៃការខាតបង់ពន្ធ**

ការខាតបង់ពន្ធអាចយោងទៅមុខ និងអាចប្រើប្រាស់បានសម្រាប់ទូទាត់ចំពោះប្រាក់ចំណេញជាប់ពន្ធនៃឆ្នាំបន្តបន្ទាប់។

ការខាតបង់ពន្ធនៅក្នុងឆ្នាំសារពើពន្ធអាចនឹងត្រូវបានយោងបន្តដើម្បីកាត់កងជាមួយនឹងប្រាក់ចំណេញក្នុងរយៈពេល៥ឆ្នាំនិងប្រើដើម្បីកាត់កងពន្ធលើប្រាក់ចំណេញឆ្នាំបន្តបន្ទាប់បានលុះត្រាតែបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

- សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមិនមានការប្រែប្រួល
- ម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនមិនមានការកែប្រែ និង
- គ្មានការវាយតម្លៃពន្ធជាឯកតោភាគីលើការខាតបង់ពន្ធដែលត្រូវបានធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធដារ។

ការខាតបង់ពន្ធ គឺអាស្រ័យលើការវាយតម្លៃដោយអគ្គនាយកដ្ឋានពន្ធដារ ហើយប្រហែលជាមិនប្រើប្រាស់ទេប្រសិនបើចំណុចណាមួយនៃលក្ខខណ្ឌដែលបានរៀបរាប់ខាងលើមិនបានបំពេញ។

សេចក្តីលម្អិតអំពីការខាតបង់ពន្ធរបស់ក្រុមហ៊ុនយោងទៅមុខមានដូចខាងក្រោម៖

	អាចប្រើ រយៈពេលដើម រហូតដល់	ចំនួនទឹកប្រាក់ខាតពន្ធ ដែលបានប៉ាន់ស្មាន ដុល្លារអាមេរិក	ត្រូវបានប្រើប្រាស់ ក្នុងកំឡុងឆ្នាំ ដុល្លារអាមេរិក	ត្រូវបានប្រើប្រាស់ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	ត្រូវបានប្រើប្រាស់ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់២.៤)	
	២០១៩	២០២៤	៦៦៥.៥៥៦	-	៦៦៥.៥៥៦	២.៦៩២.៧៨០

ពន្ធពន្យារដែលកើតចេញពីប្រតិបត្តិការខាត ហើយមិនត្រូវបានទទួលស្គាល់ ត្រូវបានបង្ហាញដូចខាងក្រោម៖

	ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់៤.២)
នាការបរិច្ឆេទចុះបញ្ជី	-	-
កំណើនលើពន្ធពន្យារកើតចេញពីការខាត	១៣២.១៤៨	៥៣៨.៥០៣
ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	-



ពន្ធពន្យារដែលកើតចេញពីភាពខុសគ្នាបណ្តោះអាសន្ន ហើយមិនត្រូវបានទទួលស្គាល់ ត្រូវបានបង្ហាញដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ពន្ធពន្យារកើតចេញពីការខាត	១៣២.៩១១	៥៤១.៦១២
ទ្រព្យនិងបរិក្ខារ	(៣.៣៨៧)	(១៣.៨០២)
សំវិធានធន	២.៦២៤	១០.៦៩៣
<b>ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	<b>១៣២.១៤៨</b>	<b>៥៣៨.៥០៣</b>

ធនាគារមិនបានទទួលស្គាល់នូវពន្ធពន្យារដែលបានប៉ាន់ស្មានពីការខាតបង់ នោះទេ ព្រោះថ្នាក់គ្រប់គ្រងជឿជាក់ថាមិនអាចមានប្រាក់ចំណូលជាប់ពន្ធនាពេលអនាគតដែលធនាគារអាចប្រើប្រាស់កាត់កងលើអត្ថប្រយោជន៍ពន្ធនោះទេ។

**(គ) បំណុលពន្ធលើប្រាក់ចំណូល**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ចំណាយពន្ធបច្ចុប្បន្ន	២៤២	៩៨១
ពន្ធដែលបានបង់	(១៦២)	(៦៥៦)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	១
<b>ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	<b>៨០</b>	<b>៣២៦</b>

**១៩ ការផ្ទៀងផ្ទាត់បំណុលដែលបានកើនឡើងពីសកម្មភាពហិរញ្ញវត្ថុ**

ការប្រែប្រួលនៅក្នុងការកើនឡើងបំណុលរបស់ធនាគារពីសកម្មភាពហិរញ្ញវត្ថុអាចត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

	ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩	
	បំណុលភតិសន្យា	សរុប
លំហូរសាច់ប្រាក់	២៣៥.៥៣៩	២៣៥.៥៣៩
ការសងត្រលប់	(៤១.០៦៤)	(៤១.០៦៤)
<b>ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	<b>១៩៤.៤៧៥</b>	<b>១៩៤.៤៧៥</b>
<b>ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ខ្មែរ ពាន់រៀល)</b>	<b>៧៩២.៤៨៥</b>	<b>៧៩២.៤៨៥</b>



## ២០ ប្រតិបត្តិការជាមួយសម្ព័ន្ធព្រឹក្សា

នៅក្នុងកំឡុងពេល ប្រតិបត្តិការដែលបង្ហាញត្រូវបានដាក់បញ្ចូលជាមួយសម្ព័ន្ធព្រឹក្សា

សម្រាប់កាលបរិច្ឆេទចាប់ពី

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដល់

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

ទំនាក់ទំនង

(កំណត់សម្គាល់៤.២)

លោក ហេង សិទ្ធិ

ម្ចាស់ភាគហ៊ុន

ប្រាក់កក់ក្នុងការទិញអាគារ

១០.០០០.០០០

៤០.៧៥០.០០០

ម៉ារីថាម ឌីវីឡូបមេន គ្រុប ខូ អិលធីឌី ស្ថិតក្រោមការគ្រប់គ្រងរួម

សំណងថ្លៃដើម

៦៩៦.១៤៩

២.៨២០.៧៩៦

ការបង់ជំនួស

(៦៩៦.១៤៩)

(២.៨២០.៧៩៦)

ប្រាក់បំណាច់នៃបុគ្គលិកគ្រប់គ្រងសំខាន់ៗមានចំនួន ៥៦.០១៥ដុល្លារអាមេរិក ឬ២២៦.៩៧១.០០០ រៀលនៅក្នុងកាលបរិច្ឆេទនេះ។

## ២១ ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមផ្តល់នូវការវិភាគបន្ថែមឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងនៅតម្លៃដើមដែលបានរំលស់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

ពាន់រៀល

(កំណត់សម្គាល់៤.២)

ទ្រព្យសកម្មហិរញ្ញវត្ថុ

រំលស់ថ្លៃដើម

សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល

២.០០១.១៧៩

៨.១៥៤.៨០៤

ឥណទានទៅឲ្យអតិថិជនសុទ្ធ

១.៣៨៤.៤០៣

៥.៦៤១.៤៤២

ទ្រព្យសកម្មផ្សេងៗ

២៣.៥១៥ ៩៥.៨២៤

៣.៤០៩.០៩៧

១៣.៤៩២.០៧០

បំណុលហិរញ្ញវត្ថុ

រំលស់ថ្លៃដើម

ការជួញដូរ និងគណនីត្រូវទូទាត់

២០.៣៥៨

៨២.៩៥៩

បំណុលភតិសន្យា

១៩៤.៤៧៥

៧៩២.៤៨៦

២១៤.៨៣៣

៨៧៥.៤៤៥

\*មិនរាប់បញ្ចូលប្រាក់ពន្ធត្រូវបង់





**២២. គោលបំណង និងគោលនយោបាយនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

សកម្មភាពរបស់ធនាគារ បានបង្ហាញហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទទួលយកហានិភ័យ គឺជាស្នូលនៃអាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកដែលមិនអាចជៀសផុតពីការធ្វើជំនួញបាន។

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចទទួលខុសត្រូវជាទូទៅក្នុងការបង្កើតនិងត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ដោយសារនេះ គឺជាឆ្នាំទី១ នៃប្រតិបត្តិការរបស់ធនាគារ ពុំមានការបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យសម្រាប់អភិវឌ្ឍនិងត្រួតពិនិត្យលើគោលនយោបាយនៃការគ្រប់គ្រងហានិភ័យរបស់ធនាគារឡើយ។ តួនាទីនេះ ត្រូវបានទទួលខុសត្រូវដោយនាយកទូទៅដើម្បីរាយការណ៍ជាប្រចាំទៅក្រុមប្រឹក្សាភិបាលអំពីសកម្មភាពរបស់ខ្លួន។

ធនាគារមានគោលការណ៍ណែនាំក្នុងការគ្រប់គ្រងហានិភ័យដើម្បីកំណត់និងវិភាគហានិភ័យដែលប្រឈមដោយធនាគារកំណត់កម្រិតហានិភ័យ និងការត្រួតពិនិត្យនិងដើម្បីគ្រប់គ្រងហានិភ័យ និងការអនុវត្តទៅតាមហានិភ័យ។

គោលការណ៍គ្រប់គ្រងហានិភ័យ និងប្រព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំដោយអ្នកគ្រប់គ្រង ដើម្បីធានាថាគោលការណ៍ទាំងនោះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈការបណ្តុះបណ្តាលនីតិវិធី និងមានគោលដៅដើម្បីរក្សានូវបរិយាកាសគ្រប់គ្រង ដែលមានវិន័យ និងក្នុងលក្ខណៈស្ថាបនាដែលនិយោជិតទាំងអស់យល់ដឹងអំពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

**២២.១ ហានិភ័យឥណទាន**

ហានិភ័យឥណទាន កើតឡើងដោយសារលទ្ធផលនៃការបរាជ័យរបស់អតិថិជន និងដៃគូក្នុងការបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុ និងឬ កិច្ចសន្យារបស់ពួកគេ នៅពេលដែលដល់កំណត់។ ការប្រឈមនឹងហានិភ័យឥណទាន ជាចម្បងកើតឡើងតាមរយៈការផ្តល់ឥណទានរបស់ខ្លួនដល់អតិថិជន។

តម្លៃយោងពីទ្រព្យសកម្មហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតំណាងឲ្យការប្រឈមនឹងហានិភ័យឥណទានជាអតិបរមារបស់ធនាគារនេះ មុនពេលដកតម្លៃទ្រព្យបញ្ចាំ។ សកម្មភាពផ្តល់ឥណទាននេះ ត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាឲ្យបានថាគោលដៅទាំងអស់ ដែលមាននៅក្នុងការផ្តល់ឥណទាន ត្រូវអាចសម្រេចបាននូវភាពជោគជ័យ។ ឧទាហរណ៍ សំណុំឥណទានមួយមានភាពរឹងមាំនិងមានលក្ខណៈល្អហើយហានិភ័យឥណទានត្រូវបានថយចុះផងដែរ។ គោលនយោបាយឥណទានបានកត់ត្រារួមមានគោលការណ៍ផ្តល់ឥណទានគោលការណ៍នៃការបញ្ចាំនិងការអនុម័តឥណទានដំណើរការរបស់វត្តបញ្ចាំនិងនីតិវិធីអនុវត្ត ដើម្បីធានាថាបានស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ធនាគារ ទទួលនូវវត្តបញ្ចាំជាអចលនទ្រព្យ និងការធានា ដើម្បីផ្តល់ឥណទានដល់អតិថិជនទៅតាមសំណុំបែបបទឥណទាន។ ការប៉ាន់ប្រមាណពីតម្លៃសមស្រប ត្រូវបានផ្អែកលើតម្លៃនៃវត្តបញ្ចាំ ដែលបានវាយតម្លៃនៅពេលដែលស្នើសុំឥណទាន ហើយជាទូទៅគឺមិនត្រូវបានធ្វើការវាយតម្លៃម្តងទៀតនោះទេ លើកលែងតែនៅពេលដែលឥណទាននោះ ត្រូវបានរកឃើញថាមានឱនភាពតម្លៃ។



**(i) ការវាស់វែងហានិភ័យឥណទាន**

ការពិនិត្យឡើងវិញ ត្រូវបានធ្វើឡើងទៅតាមព័ត៌មានដែលបានផ្តល់ដោយមូលដ្ឋានជាទៀងទាត់អំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី ទីផ្សារមុខងារ ឧស្សាហកម្ម និងលក្ខខណ្ឌសេដ្ឋកិច្ចក្នុងគណនី។ សកម្មភាពកែតម្រូវបានធ្វើឡើង នៅពេលដែលមានសញ្ញានៃការធ្លាក់ចុះឥណទាន។ នាយកគ្រប់គ្រងទូទៅ ទទួលខុសត្រូវក្នុងការអនុម័តឥណទានទៅអោយអតិថិជន។

**(ii) ការត្រួតពិនិត្យហានិភ័យ និងគោលនយោបាយនៃការកាត់បន្ថយផលប៉ះពាល់**

ធនាគារគ្រប់គ្រងការកំណត់ និងការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលវាត្រូវបានកំណត់អត្តសញ្ញាណ។

ធនាគារបានពឹងពាក់លើគោលនយោបាយ និងការអនុវត្តន៍ ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទំនៀមទំលាប់ភាគច្រើននៃគោលនយោបាយទាំងនេះគឺត្រូវបានទទួលយកនូវសំណុំបែបបទនៃវត្ថុបញ្ចាំសម្រាប់ឥណទានដល់អតិថិជនជាលក្ខណៈបុគ្គល។

ការប្រឈមនឹងហានិភ័យឥណទានជាអតិបរមាគឺស្មើនឹងតម្លៃយោងនៃចំនួនឥណទានដែលបានកត់ត្រានៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនរាប់បញ្ចូលនូវតម្លៃសមស្របនៃតម្លៃទ្រព្យបញ្ចាំ ឬកិច្ចសន្យាកាត់កងណាមួយឡើយ។

**(iii) ការវាស់វែង ECL**

ធនាគារបានបង្កើតគោលនយោបាយ ដើម្បីអនុវត្តការវាយតម្លៃនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗថាហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងគួរអោយកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយពិចារណាលើការផ្លាស់ប្តូរហានិភ័យនៃការខាតបង់ ដែលកើតមានលើឧបករណ៍បំណុល ត្រូវបានវាយតម្លៃសម្រាប់ឱនភាពតម្លៃ ដោយផ្អែកលើដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី ១៖ នៅពេលដែលឧបករណ៍បំណុល ត្រូវបានទទួលស្គាល់ជាលើកដំបូង ធនាគារទទួលស្គាល់ ECL សម្រាប់រយៈពេល ១២ ខែ។ ដំណាក់កាលទី ១ ឧបករណ៍បំណុលរួមបញ្ចូលគ្រឿងបរិក្ខារ ដែលហានិភ័យឥណទានបានប្រសើរឡើង និងឧបករណ៍ត្រូវបានគេចាត់ថ្នាក់ពីដំណាក់កាលទី ២ ។

ដំណាក់កាលទី ២៖ នៅពេលឧបករណ៍បំណុល បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានចាប់តាំងពេលដំបូងមកធនាគារបានទទួលស្គាល់សំវិធានធន ECL សម្រាប់មួយរដ្ឋធីវិត។ ដំណាក់កាលទី ២ ឧបករណ៍បំណុលក៏រួមបញ្ចូលទាំងកត្តាផ្សេងៗដែលធ្វើអោយហានិភ័យឥណទានបានប្រសើរឡើង និងឧបករណ៍នេះត្រូវបានគេចាត់ថ្នាក់ពីដំណាក់កាលទី ៣។

ដំណាក់កាលទី ៣៖ នៅពេលដែលឧបករណ៍បំណុលត្រូវបានចាត់ទុកថាជាឥណទានដែលមាន-ឱនភាព ធនាគារទទួលស្គាល់ និងផ្តល់សំវិធានធន ECL សម្រាប់មួយរដ្ឋធីវិត ។

សមាសធាតុគន្លឹះ ដែលបានប្រើប្រាស់ក្នុងការគណនា ECL មានដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង 'PD' គឺជាការប៉ាន់ប្រមាណនៃការកើនឡើងនៃការខកខានសងដែលអាចកើតឡើង ក្នុងរយៈពេលកំណត់ណាមួយ។ ការខកខានសង អាចកើតឡើងតែក្នុងរយៈពេលជាក់លាក់



ប្រូបាប៊ីលីតេនៃការខកខានសង 'PD' គឺជាការប៉ាន់ប្រមាណនៃការកើតឡើងនៃការខកខានសងដែលអាចកើតឡើង ក្នុងរយៈពេលកំណត់ណាមួយ។ ការខកខានសង អាចកើតឡើងតែក្នុងរយៈពេលជាក់លាក់ណាមួយក្នុងការិយបរិច្ឆេទ ដែលបានវាយតម្លៃ ប្រសិនបើឧបករណ៍នេះ មិនត្រូវបានឈប់ទទួលស្គាល់ពីមុន ហើយនៅតែស្ថិតក្នុងសំណុំឥណទាន។

- ការបាត់បង់ ដែលបណ្តាលមកពីការខកខានសង 'LGD' គឺជាការប៉ាន់ស្មាននៃការបាត់បង់ ដែលកើតឡើងក្នុងករណីដែល ការខកខានសងកើតឡើងក្នុងរយៈពេលណាមួយជាក់លាក់។ វាអាស្រ័យលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុដែលបានមកពីដៃគូ និងលំហូរសាច់ប្រាក់ ដែលធនាគាររំពឹងថានឹងទទួលបាន រួមទាំងវត្ថុបញ្ចាំ។
- ផលប៉ះពាល់ពីការខកខានសង 'EAD' - តំណាងឱ្យតម្លៃយោងសរុបនៃឧបករណ៍ហិរញ្ញវត្ថុ ដែលជាកម្មវត្ថុនៃការគណនាឱនភាពតម្លៃ។

**ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន៖**

ធនាគារ ពិចារណាលើឧបករណ៍ហិរញ្ញវត្ថុមួយ ដែលបានទទួលរងនូវការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន នៅពេលលក្ខណៈវិនិច្ឆ័យបរិមាណ និងគុណភាពមួយ ឬច្រើនបានបំពេញ។

តារាងខាងក្រោមគឺ ជាលក្ខណៈវិនិច្ឆ័យបរិមាណរបស់ធនាគារ ក្នុងការធ្វើចំណាត់ថ្នាក់ស្ថានភាពឥណទាន៖ ចំនួនថ្ងៃដែលមិនបានបង់ប្រាក់ ឬ

ការខកខានទូទាត់	ចំណាត់ថ្នាក់	ដំណាក់កាល
០ - ២៩ ថ្ងៃ	ដំណើរការ	១
៣០ - ៨៩ ថ្ងៃ	ក្រោមដំណើរការ	២
ច្រើនជាង ៩០ ថ្ងៃ	មិនដំណើរការ	៣

ការបែងចែកជាក្រុមសម្រាប់ការវាយតម្លៃសមូហភាព ត្រូវបានធ្វើឡើងដោយផ្អែកលើលក្ខណៈហានិភ័យឥណទានដែលបានចែករំលែក ដែលផលប៉ះពាល់នៃហានិភ័យនោះ ស្ថិតក្នុងក្រុមតែមួយ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារ បានវាយតម្លៃហានិភ័យឥណទាននៃឥណទានរយៈពេលវែង។

លក្ខណៈវិនិច្ឆ័យគុណភាពមួយចំនួនត្រូវបានពិចារណាផងដែរដោយធនាគារក្នុងការវាយតម្លៃនូវការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន។ ប៉ុន្តែពុំមានការកំណត់ចំពោះការរំពឹងទុកនៃការរារាំងនិងការបង់ប្រាក់ដែលចំថ្ងៃឈប់សម្រាកឬការមិនគោរពតាមលក្ខខណ្ឌកិច្ចសន្យាព្រឹត្តិការណ៍ដូចជាការស្តាប់ភាពអត់ការងារធ្វើ ការក្ស័យធន ឬការលែងលះ និងការផ្លាស់ប្តូរភាពអវិជ្ជមាននៅក្នុងស្ថានភាពអាជីវកម្មលក្ខខណ្ឌហិរញ្ញវត្ថុ និងឬសេដ្ឋកិច្ចដែលអ្នកខ្លីធ្វើប្រតិបត្តិការ(ឧទាហរណ៍ គ្រោះមហន្តរាយ) និងសូចនាករផ្សេងទៀត។

ការវាយតម្លៃនៃការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទានរួមបញ្ចូលព័ត៌មាននាពេលអនាគតហើយត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានប្រចាំឆ្នាំនៅកម្រិតវិនិយោគ។ លក្ខណៈវិនិច្ឆ័យដែលត្រូវបានប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណអំពីការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន ត្រូវបាន



រៀបចំនិងពិនិត្យឡើងវិញជាទៀងទាត់សម្រាប់ភាពសមស្របដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និង នាយកប្រតិបត្តិដែលបានណែនាំដោយគោលការណ៍ហានិភ័យ។

ធាតុចូល ការសន្មត និងបច្ចេកទេសប៉ាន់ស្មាន

ECLត្រូវបានវាស់វែងសម្រាប់រយៈពេល១២ខែឬមួយវដ្តជីវិតដោយអាស្រ័យលើថាតើការកើនឡើងគួរឱ្យ កត់សម្គាល់នូវហានិភ័យឥណទាន បានកើតមានឡើង ចាប់តាំងពីការទទួលស្គាល់ដំបូង ឬថាតើ ទ្រព្យសកម្មត្រូវបានចាត់ទុកថាជាឱនភាពឥណទាន។ ECL គឺជាផលិតផលអប្បបរមានៃ PD EAD និង LGD។ ECL ត្រូវបានកំណត់ដោយការព្យាករណ៍ PD LGD និង EAD សម្រាប់ការិយបរិច្ឆេទនីមួយៗ និង សម្រាប់ធាតុជាសមូហភាព នីមួយៗ។ ធាតុទាំងបីនេះ ត្រូវបានគុណបញ្ចូលនឹងគ្នា និងបានកែសម្រួល សម្រាប់លទ្ធភាពនៃការរស់រានមានជីវិត (ឧទាហរណ៍ ផលប៉ះពាល់ មិនត្រូវបានទូទាត់ជាមុន ឬខកខាន ទូទាត់សងនៅដើមខែ) ។

PD សម្រាប់សំរៀតឥណទានរបស់ធនាគារ ត្រូវបានប៉ាន់ស្មានតាមរយៈរបាយការណ៍ប្រចាំឆ្នាំ ២០១៨ ដែលបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាដែលទងនឹងទ្រព្យបញ្ចាំនិងវិស័យអចលនទ្រព្យដែល ជាកម្រិតសំរៀតឥណទានរបស់ធនាគារ។ ធនាគារមានទិន្នន័យប្រវត្តិសាស្ត្រតិចខ្លីជាងនិងមានលទ្ធផល មិនសមហេតុផលសម្រាប់អ្នកខ្ចីណាមួយដែលត្រូវបានអង្កេតឡើងវិញ។

LGDត្រូវបានកំណត់ដោយផ្អែកលើកត្តាដែលប៉ះពាល់ដល់ការប្រមូលមកវិញពីការខកខានសង។ ដូចដែល មិនមានឥណទានបាត់បង់នៅក្នុងឆ្នាំ២០១៩ ការបង្ហាញសន្ទស្សន៍ធនាគារអំពីឧស្សាហកម្មផ្តល់សេវា ហិរញ្ញវត្ថុនៃកម្ពុជា។ LGD គឺពឹងផ្អែកជាចម្បងលើប្រភេទវត្ថុបញ្ចាំ និងការព្យាករណ៍លើតម្លៃវត្ថុបញ្ចាំ ការ ធ្វើអប្បបរមានៃតម្លៃចំពោះតម្លៃទីផ្សារដោយសារតែការរឹបអូសពេលវេលានៃការរឹបអូសនិងចំណាយលើការ រឹបអូស។

ព័ត៌មានសេដ្ឋកិច្ចនាពេលអនាគត ក៏ត្រូវបានរួមបញ្ចូលផងដែរក្នុងការកំណត់ PD EAD និង LGD សម្រាប់ រយៈពេល ១២ខែ និងមួយវដ្តជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែភ្នំទំនាក់ទំនងរវាង ECL និងកត្តាម៉ាក្រូសេដ្ឋកិច្ចផលប៉ះពាល់នៃកត្តាម៉ាក្រូសេដ្ឋកិច្ចមិនត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការិយ បរិច្ឆេទនៃរបាយការណ៍នេះទេ។ ការសន្មត ដែលកំណត់ការគណនា ECL ត្រូវបានតាមដាន និង ត្រួតពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។

**(IV) គុណភាពនៃឥណទាន និងបុរេប្រទានសរុប**

ឥណទាន និងបុរេប្រទានដុល ត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

- ឥណទាន និងបុរេប្រទាន មិនទាន់ហួសកាលកំណត់ និងមិនទាន់មានឱនភាព
- ឥណទាន និងបុរេប្រទាន ដែលអតិថិជនមិនដែលខកខានក្នុងការទូទាត់សងតាមកិច្ចសន្យា (ការប្រាក់ ឬ ប្រាក់ដើម) នៅពេលដល់កាលកមណត់សង និងពុំត្រូវបានធ្វើឱនភាពតម្លៃ ដោយសារតែគ្មានភស្តុតាង ណាមួយបញ្ជាក់អំពីឱនភាពតម្លៃ។
- ឥណទាន និងបុរេប្រទានហួសកាលកំណត់ ប៉ុន្តែមិនទាន់មានឱនភាព
- ឥណទាននិងបុរេប្រទានដែលការទូទាត់សងការប្រាក់ឬប្រាក់ដើមតាមកិច្ចសន្យា បានហួសកាលកំណត់



ប៉ុន្តែធនាគារជឿជាក់ថា ពុំមានឱនភាពតម្លៃ កើតឡើងដោយផ្អែកលើមូលដ្ឋាននៃទ្រព្យបញ្ចាំ និងប្រមូលកាលនៃការទូទាត់សងទៅកាន់ធនាគារ។

- ឥណទាន និងបុរេប្រទានសរុបដែលបានធ្វើឱនភាព

ឥណទាន និងបុរេប្រទាន ត្រូវបានចាត់ថ្នាក់ជាឱនភាព នៅពេលដែលប្រាក់ដើម ឬការប្រាក់ ឬទាំងពីរ គឺហួសកាលកំណត់រយៈពេល១ខែ ឬតិចជាង១ខែ ប៉ុន្តែឥណទានបានបង្ហាញសញ្ញាណនៃភាពទន់ខ្សោយនៃឥណទានជាសារវន្ត។

តារាងខាងក្រោមសង្ខេបពីគុណភាពនៃឥណទាន និងបុរេប្រទានសរុបរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៤)
ឥណទាន និងបុរេប្រទាន		
មិនហួសកាលកំណត់ និងមិនមានឱនភាព	១.៣៩៧.៥២១	៥.៦៩៤.៨៩៨
អត្រា ECL	០.៩៤%	
<b>សំវិធានធនលើកម្ចីសង្ស័យ</b>	<b>១៣.១១៨</b>	<b>៥៣.៤៥៦</b>

### ២២.២ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការនេះ គឺជាហានិភ័យនៃការខាតបង់ដោយផ្ទាល់ឬដោយប្រយោលដែលអាចជាលទ្ធផលពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ឬអាចជាបុគ្គលនិងប្រព័ន្ធឬពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រង ហានិភ័យប្រតិបត្តិការដែលបានបង្កើតការត្រួតពិនិត្យនិងការរាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្មតាមរយៈការគ្រប់គ្រង និងគាំទ្រដែលជាឯករាជ្យនៃអង្គភាពអាជីវកម្មនិងការត្រួតពិនិត្យដែលបានផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការគ្រប់គ្រងផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតសិទ្ធិក្នុងការអនុម័ត ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធីនិង ឯកសារសម្រាប់ធនាគារ ព្រមទាំងការអនុវត្តតាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

### ២២.៣ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់នៃតម្លៃទីផ្សារ និងប្រាក់ចំណេញពីការផ្លាស់អត្រាប្តូរប្រាក់ អត្រាការប្រាក់ តម្លៃទីផ្សារ និងការប្រែប្រួលផ្សេងៗ។ ធនាគារបានសន្មតថា ហានិភ័យទីផ្សារមកពីសកម្មភាពពាណិជ្ជកម្មក្នុងការផ្តល់ឥណទានទៅឲ្យអតិថិជន។ ហានិភ័យទីផ្សារ ដែលកើតចេញពីសកម្មភាពពាណិជ្ជកម្មត្រូវបានគ្រប់គ្រង ដោយការកំណត់លើទីផ្សារនូវស្ថានភាពដោះដូរ ជាមួយនឹងការកំណត់ហានិភ័យទីផ្សារទុកជាមុន។



ធនាគារ ត្រូវបានប្រឈមទៅនឹងហានិភ័យអត្រាប្តូរប្រាក់ ដែលកើតឡើងពីផលប៉ះពាល់ពីរូបិយប័ណ្ណនានា ជាចម្បងជាមួយនឹងប្រាក់រៀលខ្មែរ។ ហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្ម នាពេលអនាគត និងបានទទួលស្គាល់ទ្រព្យសកម្ម និងបំណុល។

ធនាគារ បានរក្សាការអនុម័តនៃការគ្រប់គ្រងរូបិយប័ណ្ណបរទេសអប្បបរមា ដោយអនុលោមតាមគោលការណ៍ ណែនាំដែលចេញដោយធនាគារកណ្តាល។

(i) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

*ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ*

ចំនួនសរុបនៃទ្រព្យសកម្ម និងបំណុល ដោយគិតតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	ឆ្នាំ ២០១៩		
	សមមូលជាដុល្លារអាមេរិក	សរុប	ដុល្លារអាមេរិក
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម			
សាច់ប្រាក់ក្នុងដៃ	២.០០១.១៧៩	-	២.០០១.១៧៩
ឥណទានផ្តល់ឱ្យអតិថិជន - សុទ្ធ	១.៣៨៤.៤០៣	-	១.៣៨៤.៤០៣
ទ្រព្យសកម្មផ្សេងៗ	២៣.៥១៥	-	២៣.៥១៥
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៣.៤០៩.០៩៧</b>	<b>-</b>	<b>៣.៤០៩.០៩៧</b>
បំណុល			
ការជួញដូរ និងប្រាក់ត្រូវទូទាត់ផ្សេងៗ	២០.៣៥៨	-	២០.៣៥៨
បំណុលភតិសន្យា	១៩៤.៤៧៥	-	១៩៤.៤៧៥
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២១៤.៨៣៣</b>	<b>-</b>	<b>២១៤.៨៣៣</b>
<b>ស្ថានភាពទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ</b>	<b>៣.១៩៤.២៦៤</b>	<b>-</b>	<b>៣.១៩៤.២៦៤</b>

*\*មិនរាប់បញ្ចូលការបង់ពន្ធ*

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសរបស់ធនាគារ កើតឡើងពីប្រតិបត្តិការដែលមានរូបិយប័ណ្ណបរទេស។ ក្នុងកំឡុងការិយបរិច្ឆេទនេះ ធនាគារមិនមានការប៉ះពាល់នឹងហានិភ័យរូបិយប័ណ្ណបរទេសទេ ពីព្រោះ ភាគច្រើននៃប្រតិបត្តិការរបស់ធនាគារ ត្រូវបានធ្វើឡើងជាដុល្លារអាមេរិក។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅដល់ការប្រែប្រួលនៅក្នុងការប្រាក់សុទ្ធ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរ នៅក្នុងកម្រិតនៃអត្រាការប្រាក់និងការផ្លាស់ប្តូរសមាសភាពនៃទ្រព្យសកម្មនិងបំណុល។ ការប្រឈមនឹង ហានិភ័យអត្រាការប្រាក់ ទាក់ទងជាចម្បងក្នុងការផ្តល់ឥណទាន និងប្រាក់បញ្ញើនៅធនាគារ។

ដោយសារតែភាគច្រើននៃទ្រព្យសកម្មហិរញ្ញវត្ថុ មានរយៈពេលវែង និងអត្រាការប្រាក់ មានភាពប្រែ ប្រួលទាមទារអត្រាទីផ្សារ ធនាគារមិនប្រើ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដើម្បីទប់ស្កាត់ហានិភ័យបែបនេះទេ។



តារាងខាងក្រោមបង្ហាញពីអត្រាការប្រាក់ប្រសិទ្ធភាពនាចុងការិយបរិច្ឆេទនៃរបាយការណ៍ ដែលនៅក្នុងឧបករណ៍ហិរញ្ញវត្ថុកំណត់តម្លៃឡើងវិញ ឬក៏ថ្លៃដែលមានពីមុន។

អត្រាការប្រាក់វាស់វែង (%)

	រហូតដល់១ ខែ	១-៣ ខែ	៣-១២ ខែ	១-៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣.៦៨៤	-	-	-	-	១.៩៨៧.៤៩៥	២.០០១.១៧៩
ឥណទាន និងបុរេប្រទាន							០.៥%
ឥណទានធម្មតា	១០.៦៣២	១៤.៣៧៧	៦៥.៩៩៧	៣៨០.៣៤៨	៩១៣.០៤៩	-	១.៣៨៤.៤០៣
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	២៣.៥១៥	២៣.៥១៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៤.៣១៦	១៤.៣៧៧	៦៥.៩៩៧	៣៨០.៣៤៨	៩១៣.០៤៩	២.០១១.០១០	៣.៤០៩.០៩៧
បំណុលហិរញ្ញវត្ថុ							
ការផ្ទេរ និងប្រាក់ត្រូវទូទាត់ផ្សេងៗ	-	-	-	-	-	២០.៣៤៨	២០.៣៤៨
បំណុលភតិសន្យា	៤.២៥៩	៨.៦០២	៤០.១៥៧	១៤១.៤៥៧	-	-	១៩៤.៤៧៥
បំណុលហិរញ្ញវត្ថុសរុប	៤.២៥៩	៨.៦០២	៤០.១៥៧	១៤១.៤៥៧	-	២០.៣៤៨	២១៤.៨៣៣
គម្លាតតម្លៃការប្រាក់សរុប	៩.៤២៥	(៨.៦០២)	៤០.១៥៧	១៨២.១១១	១.០៦០.៨៣៦	១.៩៩០.៦៥២	៣.១៩៤.២៦៤
សមមូលគិតជាពាន់រៀល (កំណត់សំគាល់ ៤.២)	៣៨.៤០៧	(៣៥.០៥៣)	(១៦៣.៦៤០)	៧៤២.១០១	៤.៣២២.៩០៥	៨.១១១.៩០៧	១៣.០១៦.៦២៧

\* មិនរាប់បញ្ចូលការបង់ពន្ធ

របាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារឯកទេស ម៉ាឌីថាម ម.ក





**២២.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួលទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់ការកំណត់សងនូវតម្លៃសមហេតុផលរួម។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួលគណៈគ្រប់គ្រងធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើលំហូរសាច់ប្រាក់ចូល និងលំហូរសាច់ប្រាក់ចេញ ក្នុងគម្លាតនៃអាយុកាលតាមរយៈការិយបរិច្ឆេទរាយការណ៍។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យ តាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួល ត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់ឲ្យច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដល់កាលកំណត់សង។



តារាងខាងក្រោម គឺផ្តល់ការវិភាគបន្ថែមពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនៃធនាគារ ទៅតាមក្រុមដែលពាក់ព័ន្ធ រួមបញ្ចូលទាំងការទូទាត់ដល់ពេលកំណត់សង។

	ព្រឹមានកាល					
	រហូតដល់១ខែ	១-៣ ខែ	៣-១២ខែ	១-៥ឆ្នាំ	លើសពី ៥ឆ្នាំ	កំណត់ សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣.៦៨៤	-	-	-	១.៩៨៧.៤៩៥	២.០០១.១៧៩
ឥណទាន និងបុរេប្រទាន						
ការបង្ហាញ	១០.៦៣២	១៤.៣៧៧	៦៥.៩៩៧	៣៨០.៣៤៨	-	១.៣៨៤.៤០៣
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	២៣.៥១៥	២៣.៥១៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៤.៣១៦	១៤.៣៧៧	៦៥.៩៩៧	៣៨០.៣៤៨	២.០១១.០១០	៣.៤០៩.០៩៧
បំណុលហិរញ្ញវត្ថុ						
ការផ្សេងៗ និងប្រាក់ត្រូវទូទាត់ផ្សេងៗ	-	-	-	-	២០.៣៥៨	២០.៣៥៨
បំណុលភតិសន្យា	៤.២៩៩	៨.៦០២	៤០.១៥៧	១៤១.៤៥៧	-	១៩៤.៥១៥
បំណុលហិរញ្ញវត្ថុសរុប	៤.២៩៩	៨.៦០២	៤០.១៥៧	១៤១.៤៥៧	២០.៣៥៨	២១៤.៨៣៣
គ្លីកតម្លៃការប្រាក់សរុប	២០.០៥៧	៥.៧៧៥	១៥.៨៤០	២៣៨.៨៩១	១.៩៩០.៦៥២	៣.១៩៤.២១៥
សមមូលគិតជាពាន់រៀល						
(កំណត់សំគាល់ ៤.២)	៨១.៧៣០	២៣.៥៣២	១០៥.២៩៩	៩៧៣.៤៨១	៨.១១១.៩០៧	១៣.០១៦.៦២១

របាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារឯករាជ្យ មីរីថាម ម.ក



**២៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ**

ឧបករណ៍ហិរញ្ញវត្ថុ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្របជាតម្លៃដែលទទួលបានពីការលក់ទ្រព្យសកម្មឬប្រតិបត្តិការផ្ទេរបំណុលរវាងភាគីនៅក្នុងទីផ្សារស្ថិតក្នុងការិយបរិច្ឆេទដែលអាចវាស់វែងបានឬនៅការិយបរិច្ឆេទដែលធនាគារអាចធ្វើសម្រាប់ប្រើប្រាស់ព័ត៌មានក្នុងទីផ្សារបានច្រើនជាងគេ។ ព័ត៌មានដែលបានបង្ហាញគឺជាការប៉ាន់ប្រមាណពីតម្លៃសមស្របនៅកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

សម្រង់តម្លៃ និងការអង្កេតតម្លៃសមស្របដែលអាចប្រើប្រាស់បាន ត្រូវបានប្រើសម្រាប់ការវាស់វែងនៃតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ សម្រាប់សម្រង់តម្លៃ និងការអង្កេតតម្លៃសមស្របដែលមិនអាចប្រើប្រាស់បានតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើមូលដ្ឋាននៃវិធីសាស្ត្រនិងការសន្មតមួយចំនួនដែលទាក់ទងនឹងចរិតលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានាអត្រាអប្បបរមាការប៉ាន់ប្រមាណនៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងទៀត។

ព័ត៌មានសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុមិនត្រូវបានបញ្ចូលក្នុង ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជាលេខ៧៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃ តាមសមស្របត្រូវបានបង្ហាញដូច ខាងក្រោម។

តម្លៃសមស្របនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ និងបំណុលរបស់ធនាគារមានដូចជា សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ឥណទានទៅឲ្យអតិថិជន បំណុលភតិសន្យា ការជួញដូរ និងប្រាក់ត្រូវទូទាត់ផ្សេងៗ គឺពុំមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរនៃអត្រាការប្រាក់ទីផ្សារដោយសារតែអាយុកាលកំណត់នៃឧបករណ៍ទាំងនេះទេ។ ហេតុនេះ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប នៅកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃសមស្រប ត្រូវបានផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោមនេះ៖

**ឥណទាន បុរេប្រទាន និងផ្សេងទៀត**

តម្លៃសមស្រប ត្រូវបានប៉ាន់ប្រមាណដោយធ្វើការគណនាលំហូរសាច់ប្រាក់ នាពេលអនាគតដោយប្រើប្រាស់អត្រាការប្រាក់ទីផ្សារនៃឥណទានដែលមាននិភ័យឥណទាន និងកាលកំណត់ ដែលស្រដៀងគ្នា។

**ឋានានុក្រមនៃតម្លៃសមស្រប**

ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ៧បញ្ជាក់ឋានានុក្រមដោយផ្អែកលើបច្ចេកទេសវាយតម្លៃថាតើធាតុចូលនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចធ្វើការអង្កេតបានឬមិនបាន។ ធាតុចូលដែលអាចធ្វើការអង្កេត បាន ឆ្លុះបញ្ចាំងពីទិន្នន័យនៃទីផ្សារទទួលបានពីប្រភពឯករាជ្យ និងធាតុចូលដែលមិនអាចធ្វើការអង្កេត បានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្រប គឺមានដូចខាងក្រោម៖

- កម្រិតទី១ ការស្រង់តម្លៃ(មិនកែតម្រូវ)នៅក្នុងទីផ្សារសកម្មនៃការបែកចែកទ្រព្យសកម្មឬបំណុល។ កម្រិតនេះរួមបញ្ចូលទាំងការវាយបញ្ជីមូលបត្រកម្មសិទ្ធិ និងឧបករណ៍បំណុល។
- កម្រិតទី២ ធាតុចូលដែលមិនបានស្រង់តម្លៃត្រូវបានបញ្ចូលនៅក្នុងកម្រិតទី១ដែលអាចអង្កេតបានសម្រាប់



ទ្រព្យសកម្ម ឬបំណុលអាចដោយផ្ទាល់ (ឧទាហរណ៍ដូចជា តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ដូចជា ការប្រែប្រួលតម្លៃ)។

- កម្រិតទី៣ធាតុចូលរបស់ទ្រព្យសកម្មឬបំណុលដែលមិនត្រូវបានផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះ រួមបញ្ចូលនូវឧបករណ៍មូលធន និងបំណុលជាមួយនឹងសមាសភាពដែលមិនអាចអង្កេតយ៉ាងសំខាន់។

**២៤. ការគ្រប់គ្រងមូលធន**

**(i) ដើមទុនតាមបទបញ្ញត្តិ**

និយតកររបស់ធនាគារ គឺធនាគារកណ្តាលបាន កំណត់ និងតាមដានតម្រូវការមូលធនសម្រាប់ធនាគារទាំងអស់។ គោលការណ៍របស់ធនាគារ គឺត្រូវរក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សាទំនុកចិត្តទីផ្សារ និងដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍ពាណិកម្មបន្ថែមទៀត។ ផលប៉ះពាល់លើការត្រឡប់មកវិញនៃកម្រិតដើមទុនរបស់ម្ចាស់ភាគហ៊ុនត្រូវបានទទួលស្គាល់ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីរក្សាតុល្យភាពរវាងប្រាក់ចំណេញដែលខ្ពស់ជាងនេះដែលអាចធ្វើទៅបានជាមួយនឹងការបង្កើននិងអត្ថប្រយោជន៍មូលបត្រដែលផ្តល់ដោយស្ថានភាពដើមទុន។

ធនាគារ និងប្រតិបត្តិការតាមបទបញ្ញត្តិនីមួយៗរបស់ខ្លួន ត្រូវបានអនុលោមទៅតាមតម្រូវការមូលធនទាំងអស់ដែលបានកំណត់ពីខាងក្រៅសម្រាប់រយៈពេលនេះ។

**(ii) ការបែងចែកមូលធន**

ការបែងចែកមូលធនរវាងប្រតិបត្តិការជាក់លាក់និងសកម្មភាពគឺមានទំហំធំធេងដែលជំរុញដល់ការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដែលសម្រេចបានលើដើមទុនដែលបានបម្រុងទុក។ ចំនួនដើមទុនដែលបានបម្រុងទុកសម្រាប់ប្រតិបត្តិការ ឬសកម្មភាពនីមួយៗផ្អែកលើដើមទុនតាមបទបញ្ញត្តិ។

**២៥. ព្រឹត្តិការណ៍បន្ទាប់ពីការរាយការណ៍ចុងគ្រា**

ពុំមានព្រឹត្តិការណ៍ដែលត្រូវកែតម្រូវ ឬព្រឹត្តិការណ៍ពុំទាន់កែសម្រួលសំខាន់ៗណាមួយបានកើតឡើងចន្លោះកាលបរិច្ឆេទនៃការរាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តអោយប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនោះទេ។

**២៦. ព្រឹត្តិការណ៍បន្ទាប់ពីការរាយការណ៍ចុងគ្រា**

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩ នេះ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាភិបាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។



# ការចូលរួមចំណែកជួយសង្គម

ដើម្បីចូលរួមចំណែកជួយសង្គម លោក ឧកញ៉ា ហេង សិទ្ធិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ម៉ារីប៉ាម បានដឹកនាំប្រតិភូដើម្បីចូលសម្តែងការគូរសម និងបរិច្ចាគទឹកប្រាក់ចំនួន ១០០០០ ដុល្លារអាមេរិកជូន ដល់កាកបាទក្រហមកម្ពុជានៅក្នុងឱកាសទិវារំលឹកខួបលើកទី ១៥៦ នៃកាកបាទក្រហមពិភពលោកនៅ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩។







✉ [info@maritimebank.com.kh](mailto:info@maritimebank.com.kh)

☎ ០៩៣ ២២២ ១៦៩

🌐 [www.maritimebank.com.kh](http://www.maritimebank.com.kh)

🏠 អគារលេខ ២៣៧E0, មហាវិថីម៉ៅសេទុង, ទួលស្វាយព្រៃ១, បឹងកេងកង រាជធានីភ្នំពេញ

